



2020-2021 សៀវភៅណែនាំសម្រាប់ ការសិក្សាពីចម្ងាយ

ថ្ងៃទី 21 ខែកក្កដា, ឆ្នាំ 2020

ឯកសារនេះផ្អែកលើព័ត៌មានដែល SUSD ត្រូវបានផ្តល់ជូនពីមន្ត្រីរដ្ឋ និងសុខាភិបាលសាធារណៈគិតត្រឹមថ្ងៃទី 21 ខែកក្កដាឆ្នាំ 2020។ សូមកត់សម្គាល់ថាឯកសារនេះត្រូវផ្លាស់ប្តូរផ្អែកលើការបញ្ជាទិញនាពេលបច្ចុប្បន្នដែលបានកំណត់ដោយមន្ត្រីរដ្ឋសុខាភិបាលសាធារណៈនៃរដ្ឋ California និង San Joaquin ។ បោះពុម្ពលើកទី 1

សកម្មភាពតូច, ការផ្លាស់ប្តូរធំ. ក្តីស្រមៃថ្មីនៃការបង្រៀន និងការសិក្សា

សូមស្វាគមន៍មកកាន់ ឆ្នាំសិក្សា 2020-21

ជាការពិតណាស់ ជំងឺរាតត្បាតវិសេសវិសេស បានជះឥទ្ធិពលដល់គ្រួសារ និងសហគមន៍សាលារៀន។ ទោះបីជាមានភាពលំបាកនេះក៏ដោយ ក៏យើងចង់ប្តែង អំណរគុណដល់សិស្សានុសិស្ស ឪពុកម្តាយ បុគ្គលិក និងអ្នកពាក់ព័ន្ធក្នុងសង្កាត់របស់សាលា SUSU របស់យើងដែលបានរក្សាភាពវិជ្ជមាន និងភាពអត់ធ្មត់ នៅក្នុង ប៉ុន្មានខែកន្លងមកនេះ។ នៅពេលយើងចាប់ផ្តើមដើរលើមាតិកាថ្មីដើម្បីអប់រំសិស្សរបស់យើងក្នុងកំឡុងពេលបិទសាលារៀននេះ យើងមានការជំរុញដោយចិត្តវិស័យ សម្រាប់ការសិក្សាពីចម្ងាយ ដែលធានានូវប្រសិទ្ធភាពរបស់សិស្សានុសិស្ស មាតាបិតា និងអ្នកអប់រំ។

សៀវភៅណែនាំពីកំរនៃការរៀនពីចម្ងាយយ៉ាងសង្ខេបនេះ ត្រូវបានបង្កើតឡើងដើម្បីក្រើនរំលឹកយើងថា យើងរុបរួមគ្នា ហើយយើងនឹងទទួលបានជោគជ័យ។ ខណៈពេលដែលយើងទទួលបានបទពិសោធន៍ខ្លះជាមួយការសិក្សាពីចម្ងាយ យើងក៏ចង់អរអរពីភាពរីកចម្រើនរបស់យើងក្នុងរយៈពេលខ្លី (ក៏និទាយរដូវ ដល់រដូវ រក្សា) ហើយក៏រំលឹកខ្លួនយើងដែរថា យើងនៅតែកំពុងដើរនៅលើផ្លូវមួយដែលពិបាក។ យើងស្នើសុំការគាំទ្រ និង ការអត់ធ្មត់របស់លោកអ្នកជាបន្ត ខណៈពេលដែល យើងកំពុងខិតខំកសាងសមត្ថភាពរបស់យើង ក្នុងការផ្តល់នូវបទពិសោធន៍នៃការសិក្សាប្រកបដោយគុណភាពសម្រាប់សិស្សរបស់យើង។ ទន្ទឹមនឹងនេះ យើងនៅតែ រក្សាកម្លាំងសម្រាប់ ដើម្បីសុខភាព និងសុវត្ថិភាព។ យើងមានបំណងចង់អោយសិស្សរបស់ SUSU ទាំងអស់ទទួលបាននូវការបង្រៀនដែលលើកស្ទួយដល់ការប្តេជ្ញា ចិត្តចូលរួមក្នុងការសិក្សា និងផ្តល់អោយពួកគេនូវស្នូលនៃការសិក្សានៅក្នុងសហគមន៍របស់យើង។

សៀវភៅណែនាំនេះ ផ្តល់ជូនគ្រូគ្រូសារ SUSU នូវធនធានដើម្បីធានាបាននូវការផ្លាស់ប្តូរដោយរលូន ស្របទៅនឹងកំរនៃការបង្រៀនពីចម្ងាយ។ នៅពេលដែលយើង ផ្លាស់ប្តូរពីកំរនៃការរៀនពីចម្ងាយរបស់យើង យើងនឹងរង់ចាំទទួលយោបល់ និងអនុសាសន៍របស់លោកអ្នកដើម្បីបម្រើអ្នកឱ្យកាន់តែប្រសើរឡើង។ គ្រូគ្រូសារត្រូវបាន លើកទឹកចិត្តឱ្យភ្ជាប់ទំនាក់ទំនងជាមួយការិយាល័យអប់រំ និងការចូលរួម តាមរយៈគេហទំព័រ www.stocktonusd.net/FEEO និងដើម្បីមើលព្រឹត្តិការណ៍ ក្នុងមធ្យមសិក្សានាពេលខាងមុខ នៅគេហទំព័រ www.stocktonusd.net/schoolevents។

ព័ត៌មានដែលបានផ្តល់ជូនជាបន្តបន្ទាប់ដោយមានការកំណត់ដោយក្រសួងសុខាភិបាលនៃរដ្ឋ California និងសុខភាពសាធារណៈខោនធី San Joaquin ដែល សាលាStockton Unified School District ត្រូវតែអនុវត្តតាម។ លើសពីនេះទៅទៀតផែនការរបស់យើង រួមមានគោលការណ៍ណែនាំដែលកំណត់ដោយក្រសួងអប់រំ រដ្ឋ California (CDE) ។ សូមកត់សម្គាល់ថាឯកសារនេះអាចមានការផ្លាស់ប្តូរដោយផ្អែកលើការបញ្ជាបច្ចុប្បន្ន ដែលកំណត់ដោយរដ្ឋ California និងសុខភាពសាធារណៈរបស់ខោនធី San Joaquin។

4 សារពិនាយកសាលា

5 បេសកកម្ម និង គោលការណ៍ណែនាំ

7 លទ្ធផលនៃការស្ទង់មតិនៃការបើកសាលារៀនឡើងវិញ

8 ដំណាក់កាលណែនាំសម្រាប់ឆ្នាំសិក្សា 2020-2021

9 ដំណាក់កាលទី 1: គំរូនៃការសិក្សាពីចម្ងាយ

10 អ្វីដែលក្រុមគ្រូសារគួររំពឹងក្នុងពេលសិក្សាពីចម្ងាយ

12 សាលាមត្តេយ្យ និង សាលាសម្រាប់មនុស្សពេញវ័យ

13 ការប្រើអ៊ីនធឺណិត និងបច្ចេកវិទ្យា

14 ការអប់រំពិសេស និង ចំនួនសិស្សានុសិស្សដទៃទៀត

20 វាកម្មអាហារក្នុងពេលសិក្សាពីចម្ងាយ

22 សុខភាពផ្លូវចិត្ត និងសុខភាពទូទៅ

24 កម្មវិធី ក្រៅសាលា និងសកម្មភាពសិក្សាបន្ថែម

25 ព័ត៌មានពីការចុះឈ្មោះ

26 ការទំនាក់ទំនង៖ របៀបដែលអ្នកទទួលបានព័ត៌មាន

28 ធនធានក្នុងកំឡុងពេលសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត

សារព័ត៌មានសាធារណៈ

សូមស្វាគមន៍មកកាន់ ឆ្នាំសិក្សា 2020-2021

ជូនចំពោះបុគ្គលិក សិស្ស គ្រូបង្រៀន និង សហគមន៍ SUSD

នេះជាកិត្តិយស និង អភ័យឯកសិទ្ធិរបស់ខ្ញុំ ដែលបានបម្រើការងារនាយកសាលាបណ្តោះអាសន្ននៃ Stockton Unified School District ។ ខ្ញុំរីករាយក្នុងការបន្តបេសកកម្មរបស់យើងក្នុងការធានាឱ្យសិស្សសាលា SUSD ទាំងអស់បញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ទទួលបានអាជីព និងគ្រូបង្រៀនសម្រាប់សហគមន៍។

ខ្ញុំចង់ចាប់ផ្តើមដោយការថ្លែងអំណរគុណដល់គ្រូបង្រៀននីមួយៗដែលបានកម្រិតខ្ពស់ របស់ពួកគេ ក្នុងកំឡុងពេលដែលមានជំងឺកូវីដនេះ ។ ខ្ញុំដឹងថា ការផ្លាស់ប្តូរទៅការរៀនសូត្រក៏ចម្ងាយនៅខែមីនាខ្លះមកនេះ ក៏មានការលំបាក ហើយខ្ញុំសូមអរគុណទៅដល់សិស្សានុសិស្ស គ្រូបង្រៀន និងបុគ្គលិករបស់យើងចំពោះភាពបត់បែន ភាពអត់ធ្មត់ និង ការធ្វើការរួមគ្នាដើម្បីគ្រប់គ្រងស្ថានភាពដ៏លំបាកនេះ។

មេរៀនមួយក្នុងចំណោមមេរៀនជាច្រើនដែលទទួលបានក្នុងកំឡុងពេលដែលមានជំងឺកូវីដនេះ គឺថាយើងកាន់តែរឹងមាំជាមួយគ្នា។ ទោះបីយើងមិនអាចជួបជុំគ្នាផ្ទាល់ក៏ដោយ ក៏យើងឃើញមានការចូលរួមខ្ពស់ពីសិស្ស និង គ្រូសាលាដែលនេះជាលទ្ធផលនៃការសម្រេចចិត្តដ៏ប្រសើរ នៅក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដនេះ។ នេះគឺជាការលើកទឹកចិត្ត ដែលមិនគួរឱ្យជឿ ហើយខ្ញុំសូមឱ្យអ្នក បន្តសហការជាមួយយើងបន្តទៀត។ នៅពេលដែលគ្រូបង្រៀនខ្ញុំចាប់ផ្តើមរៀបចំផែនការដើម្បីបើកសាលារៀននៅរដូវស្លឹកឈើជ្រុះ យើងនឹងទាក់ទងអ្នកម្តងទៀតដើម្បីទទួលបានការចូលរួម ដែលជួយយើងក្នុងការសម្រេចចិត្តបានល្អបំផុតសម្រាប់សិស្ស និងសាលារៀនរបស់យើង។ សូមស្វែងរកការសង្ខេបនេះនៅលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង។

ព្រឹត្តិការណ៍ក្នុងសាលាថ្មីនេះក៏បានរំលឹកយើងទាំងអស់គ្នាថា យើងម្នាក់ៗមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាការរើសអើងជាតិសាសន៍ និង ភាពលំអៀងជាតិស្តេងនៅក្នុងការអប់រំ។ ក្នុងនាមជាមណ្ឌលសិក្សាមួយ យើងត្រូវតែបន្តរក្សាសមធម៌នៅចំណុចកណ្តាលនៃអ្វីដែលយើងធ្វើ និង ប្រើការអប់រំដើម្បីលើកទឹកចិត្តការសន្ទនាទាក់ទងនឹងការរើសអើងជាតិសាសន៍នៅក្នុងថ្នាក់រៀនរបស់យើង។ យើងក៏ត្រូវផ្តល់សម្ភារៈចាំបាច់សម្រាប់គ្រូបង្រៀនរបស់យើងដើម្បីឱ្យពួកគេបើកនៅក្នុងផ្ទះរបស់ពួកគេផងដែរ។ ការកសាងសមត្ថភាពភាពជាអ្នកដឹកនាំជាមួយ “ អ្នកដឹកនាំប្រកបដោយសមធម៌ ” គឺជាចាំបាច់ណាស់ក្នុងការបិទគំលាតនៃការរើសអើងដែលមាននៅក្នុងសាលារបស់យើង និងការកំណត់របស់សាលាហើយខ្ញុំនឹងរក្សាការគាំទ្រសម្រាប់គិច្ចខិតខំប្រឹងប្រែងរបស់មណ្ឌលសិក្សាដែលផ្សព្វផ្សាយនូវនាទាំងនេះជាមួយអ្នកពាក់ព័ន្ធរបស់ SUSD ទាំងអស់។

ការបង្កើតទំនាក់ទំនង និង បង្កើតបណ្តាញជាមួយសហគមន៍របស់យើង គឺមានសារៈសំខាន់ណាស់ចំពោះភាពជោគជ័យរបស់មណ្ឌលសិក្សារបស់យើង និងទីក្រុងរបស់យើង។ យើងនៅតែប្តេជ្ញាចិត្តចូលរួមការអប់រំ និង ផ្តល់អំណាចដល់គ្រូសាលារបស់យើង និងដើម្បីធានាថាពួកគេតែងតែមានការចូលរួម មុនពេលធ្វើការសម្រេចចិត្ត។ មិនថាអ្នកមានសិស្សនៅ SUSD ឬអ្នករស់នៅក្នុងបរិវេណរបស់យើងទេ យើងលើកទឹកចិត្តឱ្យអ្នកទាញយកអត្ថប្រយោជន៍ពីព្រឹត្តិការណ៍ចូលរួមជាច្រើនដែលយើងរៀបចំរាល់ឆ្នាំសិក្សា និងចូលរួមនៅក្នុងដំណើរការនៃការសម្រេចចិត្ត និងការអប់រំរបស់យើង។

ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ មណ្ឌលសិក្សាយើងត្រូវតែដោះស្រាយការកាត់បន្ថយថវិកាយ៉ាងច្រើន។ នេះនឹងក្លាយជាកិច្ចការដ៏លំបាកមួយបន្ថែមបន្ថែមក្នុងការកាត់បន្ថយទាំងនេះឱ្យឆ្ងាយពីការអប់រំតាមដែលអាចធ្វើទៅបាន។ មណ្ឌលសិក្សារបស់យើងកំពុងធ្វើការយ៉ាងសកម្មដើម្បីផ្តល់ជូន សេរីភាពហិរញ្ញវត្ថុ យើងលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធទាំងអស់ ផ្តល់ស្តែងនៅក្នុងព្រឹត្តិការណ៍ដែលយើងនឹងរៀបចំនៅរដូវស្លឹកឈើជ្រុះ។

មណ្ឌលសិក្សាយើង បានបោះផ្សាយយ៉ាងខ្លាំងក្នុងការផ្តល់ជូនសិស្សនូវលទ្ធភាពទទួលបានសម្ភារៈដែលមានមានកុណភាពខ្ពស់ និងស្តង់ដារកម្ពស់ការទទួលបាននូវសេរីភាពទ្រទ្រង់នានា។ នៅពេលដែលយើងឈានទៅមុខ យើងនឹងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវការ

បង្រៀនប្រកបដោយគុណភាពខ្ពស់ និង កម្រៃដល់សិទ្ធិផលសិក្សា និងការអភិវឌ្ឍន៍សង្គមនិងជំនួញ។

ជាទីបញ្ចប់ ខ្ញុំសង្ឃឹមថានឹងកត់ត្រាទំនាក់ទំនងជាមួយលោកអ្នកតាមប្រព័ន្ធអ៊ីនធឺណិត នៅសាលារៀនរបស់យើង និងក្នុងសហគមន៍។ សូមជូនពរអោយលោកអ្នកមានសប្តាហ៍ដ៏រីករាយនៃរដូវក្តៅ!

ដោយក្តីគោរព

Brian Biedermann
នាយកសាលា បណ្តោះអាសន្ន
Stockton Unified School District

បេសកកម្មរបស់យើង

Stockton Unified School District is Committed to ...



Our mission is to graduate every student college, career, and community ready. In doing so we will lift all youth out of circumstances of poverty and scarcity.

បង្កើតផែនការ៖

គោលការណ៍ណែនាំ

ក្រុមការងាររបស់យើង បាននឹងកំពុងធ្វើការយ៉ាងស្របស្រួលស្រាវ ដើម្បីធានាថាផែនការបើកសាលារៀនរបស់យើង មានសុវត្ថិភាពនិងផ្តល់ការណែនាំ ដែលមានគុណភាពខ្ពស់សម្រាប់សិស្សរបស់យើង។ ខណៈពេលដែលយើងកំពុងបន្តធ្វើឱ្យប្រសើរឡើង និង កែសម្រួលផែនការរបស់យើងដោយសហការជាមួយផ្នែកសុខភាពសាធារណៈរបស់ខោនធី San Joaquin និងការិយាល័យអប់រំមណ្ឌលសិក្សា យើងក៏ចង់ធានាដល់សហគមន៍របស់យើងថាសាលា Stockton Unified នឹងបើកឡើងវិញនៅថ្ងៃទី3 ខែសីហា ប្រកបដោយសុវត្ថិភាពបំផុត, អាចបត់បែនបានល្អបំផុត, និងអនុវត្តកុំរំសិក្សាដែលផ្តោតទៅលើសិស្សតាមដែលអាចធ្វើបាន។

គោលការណ៍ណែនាំត្រូវបានចេញ ដោយការិយាល័យអប់រំរបស់ខោនធី San Joaquin កាលពីថ្ងៃទី13 ខែកក្កដា ឆ្នាំ2020 ទាក់ទងនឹងការបើកសាលារៀនឡើងវិញ។ ការណែនាំនេះត្រូវបានចងក្រង ដោយមានការសហការជាមួយផ្នែកសេវាសុខភាពសាធារណៈ។ [ការណែនាំនេះ អាចរកបាននៅលើគេហទំព័រការិយាល័យអប់រំរបស់ខោនធី San Joaquin តាមរយៈ: \[www.sjcoe.org\]\(http://www.sjcoe.org\)។](#)

ក្នុងនាមជាមណ្ឌលសិក្សាមួយ យើងនឹងប្រើប្រាស់រាល់សកម្មភាពដែលយើងអាចអនុវត្ត ដើម្បីគ្រប់គ្រងរាល់បញ្ហាប្រឈមដែលបានកើតឡើងដោយជំងឺរាតត្បាត COVID-19 កោយផ្តោតលើការផ្តល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពខ្ពស់បំផុតសម្រាប់សិស្ស និងបុគ្គលិកទាំងអស់ ខណៈពេលបន្តបេសកកម្មដឹកនាំដើម្បីអោយសិស្សបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ, មានអាជីព និងអោយពួកគេត្រៀមខ្លួន ដើម្បីជួយសហគមន៍

យើងសូមថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់របស់យើងដែលបានផ្តល់មតិយោបល់លើសិស្ស និងបុគ្គលិកដែលបានត្រឡប់ទៅសាលារៀនវិញ។ ការឆ្លើយតបរបស់អ្នក បានជូនដំណឹងយ៉ាងច្រើនពីការសម្រេចចិត្តថាគេសាលារៀនរបស់យើងនឹងបើកឡើងវិញយ៉ាងដូចម្តេច។

ការទទួលបានសមធម៌
របស់សិស្ស SUSD
ទាំងអស់


សុវត្ថិភាពសិស្ស
និងបុគ្គលិក

ផែនការសម្រាប់បញ្ហាខាត
ការសិក្សា និង
ការបន្តការបង្រៀនប្រកប
ដោយគុណភាពខ្ពស់

ការសិក្សាពីអារម្មណ៍សង្គម
(SEL) ជាអាទិភាពសម្រាប់សិស្ស
និងមនុស្សធំទាំងអស់

ការប្រាស្រ័យទាក់ទងគ្នា
ដោយសម្ងាត់ជាមួយអ្នក
ពាក់ព័ន្ធទាំងអស់


ភាពបត់បែនក្នុងការផ្តល់
នូវតម្រូវការសម្រាប់
សិស្សទាំងអស់



លទ្ធផលនៃការស្ទង់មតិ៖

ការស្រង់មតិអំពី


ការបើកសាលារៀនឡើងវិញ




ការសម្រេចចិត្តអំពីវិធីដែលសាលារៀនត្រូវបើកឡើងវិញត្រូវបានធ្វើឡើងដោយយល់ព្រមចម្លងគ្នារវាងការបញ្ចូលគ្នារវាងខោនធី និងសហគមន៍។ មណ្ឌលសិក្សាបានទទួលការចូលរួមពីសហគមន៍តាមរយៈការបោះឆ្នោតមួយ និង ការស្ទង់មតិពីក្រុមគ្រួសារ, សិស្សានុសិស្ស, និងនិយោជិក។

ដោយសារតែការកើនឡើងនៃជំងឺ COVID-19 និងការណែនាំថ្មីពីរដ្ឋាភិបាលកម្រិតរដ្ឋ និងថ្នាក់មូលដ្ឋាន យើងឃើញមានការកើនឡើងនៃការចង់បានការសិក្សាពីចម្ងាយរបស់អ្នកពាក់ព័ន្ធទាំងឡាយ។

លទ្ធផលពីការស្ទង់មតិខែកក្កដារបស់យើង៖



និយោជិកដែលគាំទ្រ ការសិក្សាពីចម្ងាយ មានចំនួន 55%



សិស្សានុសិស្សដែលគាំទ្រការសិក្សាពីចម្ងាយ មានចំនួន 40%




ផែនការនៃបើកសាលារៀនឡើងវិញសំរាប់ឆ្នាំសិក្សា 2020-2021 ៖

ដំណាក់កាលនៃ ការបង្រៀន



សិស្សានុសិស្ស Stockton Unified នឹងចូលរួមក្នុងការសិក្សា និងធ្វើឱ្យមានការរីកចម្រើនផ្នែកសិក្សា ទោះបីពួកគេមិននៅក្នុងសាលារៀនក៏ដោយ។ នេះនឹងត្រូវបានសម្រេចដោយប្រើផែនការនិងវិធានការណ៍ដើម្បីធានាបាននូវសុវត្ថិភាព និងរបៀបនៃការធ្វើអន្តរាគមន៍ជាមួយគ្នា (និងមិត្តភក្តិនៅពេលដែលអាចធ្វើបាន) ។ គ្រូបង្រៀននិងមន្ត្រីសិក្សាប្រចាំថ្ងៃ ហើយនឹងរក្សាការប្រាស្រ័យទាក់ទងជាប្រចាំតាមរយៈការហៅវត្តមានដោយផ្ទាល់ តាមរយៈម៉ោងធ្វើការជាប្រចាំ និងតាមរយៈអ៊ិនធឺណិត ។



ដំណាក់កាលទី 1 ៖ សិក្សាពីដោយ 100% 100% DISTANCE LEARNING
 សិស្ស នឹងចូលរួមក្នុងការសិក្សា និង ធ្វើឱ្យមានការរីកចម្រើនផ្នែកសិក្សា ទោះបីពួកគេមិននៅក្នុងសាលារៀនក៏ដោយ។ នេះនឹងត្រូវបានសម្រេចដោយប្រើផែនការនិងវិធានការណ៍ដើម្បីធានាបាននូវសុវត្ថិភាព និងរបៀបនៃការធ្វើអន្តរាគមន៍ជាមួយគ្នា (និងមិត្តភក្តិនៅពេលដែលអាចធ្វើបាន) ។ គ្រូបង្រៀននិងមន្ត្រីសិក្សាប្រចាំថ្ងៃ ហើយនឹងរក្សាការប្រាស្រ័យទាក់ទងជាប្រចាំតាមរយៈការហៅវត្តមានដោយផ្ទាល់ តាមម៉ោងធ្វើការទៀងទាត់ និងតាមវេទិកាអ៊ិនធឺណិត។

Hybrid Model with Social Distancing
Full Return with Distance Learning Option
RESUME "NORMAL" INSTRUCTION

School Buildings Closed

ដំណាក់កាលទី 2 ៖ ម៉ូដែលហាយប្រីដ ជាមួយគម្លាតសង្គម

ម៉ូដែលហាយប្រីដ រួមបញ្ចូលការសិក្សាផ្ទាល់មាត់ជាមួយនឹងការរៀនតាមអ៊ិនធឺណិត ។ ម៉ូដែលហាយប្រីដ កាត់បន្ថយចំនួនសិស្សនៅក្នុងអគារ ដើម្បីគម្លាតសង្គមដោយការផ្លាស់ប្តូរក្នុងសិក្សាមួយចំនួនតាមអ៊ិនធឺណិត។ សិស្ស Stockton Unified នឹងចូលរួមសិក្សាដោយផ្ទាល់ចំនួន២ថ្ងៃ ក្នុងមួយសប្តាហ៍ និងការរៀនតាមអ៊ិនធឺណិត ចំនួន 3 ថ្ងៃក្នុងមួយសប្តាហ៍។

ដំណាក់កាលទី 3: ការត្រឡប់មកសិក្សាពេញលេញជាមួយនឹងជម្រើសសិក្សាដោយប្រើគម្លាតសង្គម

សិស្ស Stockton Unified នឹងវិលត្រឡប់ទៅសាលារៀនដោយផ្ទាល់វិញ៥ថ្ងៃក្នុងមួយសប្តាហ៍ ដោយធ្វើតាមគោលការណ៍សុខភាព និងសុវត្ថិភាព ដែលបានកំណត់ដោយមណ្ឌលសិក្សានិងរដ្ឋ ដើម្បីដាក់បញ្ចូលនូវការវាស់វែងពីគម្លាតសង្គម។

ដំណាក់កាលទី 4: ការបង្ហាត់បង្រៀនធម្មតា

សិស្ស Stockton Unified នឹងត្រឡប់ទៅសាលារៀនដោយផ្ទាល់វិញ 5 ថ្ងៃក្នុងមួយសប្តាហ៍។ ដំណាក់កាលនៃការបង្ហាត់បង្រៀននេះ នឹងត្រូវគិតអំពីការអនុវត្តវិធាន និងមានសុវត្ថិភាព សម្រាប់ការប្រស្រ័យទាក់ទងគ្នារវាង សិស្ស និងបុគ្គលិក។

ដំណាក់កាលទី 1៖
 គំរូនៃការបង្រៀន
 តាមបែបការសិក្សា
 ពីចម្ងាយ 100%

សិស្ស និងបុគ្គលិករបស់យើងនឹងចាប់ផ្តើមឆ្នាំសិក្សា 2020-2021 ក្នុងដំណាក់កាលទី 1៖ គំរូនៃការបង្រៀនតាមបែបការសិក្សាពីចម្ងាយ 100%។ សេចក្តីណែនាំនឹងនៅតែមាននៅក្នុងគំរូនេះដោយគ្មានកំណត់រហូតដល់លក្ខខណ្ឌសុខភាពអនុញ្ញាតឱ្យយើងផ្តល់ជូនការរៀនដោយផ្ទាល់ដូចមានចែងនៅក្នុងដំណាក់កាលទី2 ។

ការរំលឹកនៃសៀវភៅណែនាំនឹងផ្តល់ព័ត៌មានអំពីអ្វីដែលក្រុមគ្រួសារគួររំពឹងពីមណ្ឌលសិក្សាស្របពេលដែលយើងស្ថិតនៅក្នុងគំរូនៃការបង្រៀនតាមបែបការសិក្សាពីចម្ងាយ។



ការសិក្សាពីចម្ងាយ៖ អ្វីដែលក្រុមគ្រួសារ គួររំពឹងទុក



សម្រាប់ការចាប់ផ្តើមនៃឆ្នាំសិក្សា 2020-2021 សិស្សទាំងអស់ នឹងទទួលបានការបង្រៀនតាមអ៊ិនធឺណិត ដែលមានគុណភាពខ្ពស់ ស្របទៅតាមស្តង់ដារ និងកម្រិត។ សិស្ស នឹងចូលរួមរៀនតាមអ៊ិនធឺណិត ជារៀងរាល់ថ្ងៃជាមួយគ្រូនិងមិត្តភក្តិសម្រាប់គោលបំណង នៃការបង្រៀន, ការរីកចម្រើន

គ្រូគាំទ្រតាមដាន, និងរក្សាទំនាក់ទំនងជាមួយសាលារៀន។ ការចូលរួមជារៀងរាល់ថ្ងៃនឹងត្រូវបានកត់ត្រាជាឯកសារ ហើយអាចនឹងរាប់បញ្ចូលទាំង, ប៉ុន្តែមិនកំណត់, ភស្តុតាង នៃការចូលរួមក្នុងសកម្មភាពតាមអ៊ិនធឺណិត,

ការបំពេញការងារជារៀងរាល់ថ្ងៃ, ការបញ្ចប់ការវាយតម្លៃ, និងទំនាក់ទំនងរវាងបុគ្គលិកមណ្ឌលសិក្សា និងក្រុមគ្រួសារ/សិស្ស។

- ការសិក្សាពីចម្ងាយរួមមានដូចខាងក្រោម៖
- ការបង្រៀនជាប្រចាំថ្ងៃតាមអ៊ិនធឺណិត
 - រៀនពីទីតាំងផ្សេងៗ
 - ត្រូវការការចូលរួម/វត្តមាន
 - ការដាក់ពិន្ទុ
 - ជំនួយពីគ្រូបង្រៀនជាប្រចាំថ្ងៃ

ការចូលរួម

ចំនួននាទីបង្រៀនប្រចាំថ្ងៃអប្បបរមានឹងមានដូចខាងក្រោម៖

- សាលាមត្តេយ្យ - អនុសាសន៍របស់ CDE នឹងមកដល់
- មត្តេយ្យនិងមត្តេយ្យផ្តាសង្ការ - 180 នាទី
- ថ្នាក់ទី 1 ដល់ទី 3 - 230 នាទី
- ថ្នាក់ទី 4 ដល់ទី 12 - 240 នាទី
- សិស្សចុះឈ្មោះចូលរៀននៅវិទ្យាល័យបន្ត/ផ្សេងទៀត - 180 នាទី

នាទីបង្រៀនរួមមានសព្វពេលវេលាជាមួយគ្រូក្នុងអន្តរកម្មផ្សាយផ្ទាល់ប្រចាំថ្ងៃក៏ដូចជាពេលវេលាចាំបាច់ដើម្បីបំពេញកិច្ចការ និងការវាយតម្លៃជាប្រចាំ។

ការដាក់ពិន្ទុ

ការអនុវត្តដាក់ពិន្ទុពេញមួយរយៈពេលនៃការសិក្សាពីចម្ងាយនឹងត្រូវបានធ្វើឡើងតាមសភាពនៃគោលការណ៍ក្រុមប្រឹក្សាភិបាលរបស់ SUSD លេខ 5121 “ចំណាត់ថ្នាក់ក្នុងផ្នែកលើភាពមិនលំអៀង ការសង្កេតជាប់លាប់នៃគុណភាពការងាររបស់សិស្ស និងជំនាញរបស់គាត់ចំពោះខ្លឹមសារ និងគោលបំណងនៃវគ្គសិក្សា។ សិស្សមានឱកាសបង្ហាញភាពពូកែនេះ តាមរយៈវិធីសាស្ត្រផ្សេងៗគ្នាដូចជាការចូលរួមក្នុងថ្នាក់រៀន កិច្ចការផ្ទះ ការធ្វើគេហទំព័រ និងផលប៉ុក្រា” ការដាក់ពិន្ទុបែបនេះទទួលបាននូវចំណាប់អារម្មណ៍របស់សិស្ស ដែលរួមទាំងអ្នកសិក្សាភាសាអង់គ្លេស សិស្សដែលមានបទពិសោធន៍គ្មានផ្ទះសំបែង ឬអន្តរកាលផ្សេងទៀត យុវជនដែលគេទទួលបានចំណេះដឹង និងអ្នកទាំងនោះដែលមានកាចូលប្រើផ្សេងៗគ្នាទៅកាន់ការសិក្សាបែបឌីជីថល និងឧបករណ៍ ឬសម្ភារៈដទៃផ្សេងទៀត។

- សម្រាប់ថ្នាក់ TK-6 ការដាក់ពិន្ទុនឹងបន្តប្រើប្រាស់មាត្រដ្ឋានអត្រា និងសម្គាល់និទ្ទេសដូចបានកំណត់ក្នុងគោលការណ៍ក្រុមប្រឹក្សាភិបាល SUSD។
- សម្រាប់ថ្នាក់ 7-12 ជាពិសេស ការដាក់ពិន្ទុនឹងបន្តតាមលំដាប់ការវាយតម្លៃដែលមានស្រាប់សម្រាប់ពិន្ទុជាអក្សរ ជាមួយជម្រើសខាងក្រោមសម្រាប់សិស្សទាំងអស់៖ A, B, C, D ឬគ្មានពិន្ទុ។

វត្តមាន

សិស្សទាំងអស់ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការបង្រៀនផ្សាយផ្ទាល់តាមអ៊ិនធឺណិតរាល់ថ្ងៃ។ សិស្សដែលមិនចូលរួមនៅក្នុងការសិក្សាពីចម្ងាយរាល់ថ្ងៃ នឹងត្រូវបានសម្គាល់ថាអវត្តមានសម្រាប់ថ្ងៃសិក្សានីមួយៗនៃការមិនចូលរួម។ ប្រសិនបើសិស្សមិនចូលរួមក្នុងការបង្រៀនផ្សាយផ្ទាល់តាមអ៊ិនធឺណិត នឹងជះឥទ្ធិពលអវត្តមានដល់ការសិក្សារបស់ពួកគេ និងអាចនាំឱ្យមានការពិចារណាអំពីបញ្ហាទាក់ទងនឹងការសិក្សា។

សម្ភារៈសិក្សា

កម្មវិធីសិក្សានិងសម្ភារៈសិក្សាដែលមាន (ឧទាហរណ៍៖ ឧបករណ៍គន្រី, ឧបករណ៍ផ្គត់ផ្គង់) នឹងត្រូវផ្តល់ជូនដោយគេហទំព័ររបស់សិស្សនីមួយៗ។ ការចែកចាយរបស់របរទាំងនេះនឹងត្រូវបានរៀបចំនិងផ្សព្វផ្សាយដោយសាលា។ ការចូលប្រើតាមអ៊ិនធឺណិត ចំពោះកម្មវិធីសិក្សាដែលត្រូវបានអនុម័តដោយមណ្ឌលសិក្សាអាចជាការឃើញនៅលើគេហទំព័ររបស់មណ្ឌលសិក្សាតាមរយៈគេហទំព័រ www.stocktonusd.net/StudentResources.


ការជួយគាំទ្រសម្រាប់ក្រុមគ្រួសារ

ការគាំទ្រនិងជំនួយក្នុងការងារថ្នាក់រៀនចាំបាច់ត្រូវទំនាក់ទំនងនិងទទួលបានដោយគ្រូបង្ហាត់ថ្នាក់។ សម្រាប់ជាឯកសារយោងរបស់អ្នក យើងកំពុងផ្តល់ជូនអ្នកនូវព័ត៌មានស្តីពីការអនុវត្តល្អបំផុតទាំង 10 យ៉ាងសម្រាប់ការសិក្សាតាមផ្ទះដែលមានគុណភាពខ្ពស់នៅក្នុងបរិបទសិក្សាចម្ងាយ៖ bit.ly/2Wv6DY.

ការអនុវត្តដ៏ល្អបំផុតសម្រាប់ការសិក្សាពីចម្ងាយ

- សូមព្យាយាមមានកន្លែងជាក់លាក់មួយដែលស្ងាត់និងមានសុវត្ថិភាពសម្រាប់ប្រើរាល់ថ្ងៃ
- ពេលចូលរួមក្នុងថ្នាក់រៀន។
- ទុកក្រដាសសៀវភៅកំណត់ត្រា និងសម្ភារៈសិក្សាផ្សេងទៀតនៅក្នុងកន្លែងតែមួយ។
- បិទកម្មវិធីដែលមិនចាំបាច់នៅលើឧបករណ៍របស់អ្នក ដើម្បីឱ្យវិទេសរូបរបស់អ្នកដំណើរការបានល្អបំផុត
- ដើម្បីឱ្យគ្រូនិងមិត្តរួមថ្នាក់របស់អ្នកបានឃើញអ្នក, រៀបចំឧបករណ៍របស់អ្នកដូច្នោះអ្នកកំពុងចាំងនឹងអំពូលភ្លើង ឬបង្ហាត់។ អ្នកចង់ឱ្យពន្លឺចាំងនៅលើមុខរបស់អ្នក (មិននៅខាងក្រោយអ្នកទេ)
- បើកម៉ាស៊ីនកាមេរ៉ាចតរបស់អ្នកនៅលើថ្នាក់ផ្សាយផ្ទាល់។ (ប្រសិនបើអ្នកមិនអាចបើកម៉ាស៊ីនថតបានទេ សូមផ្ញើសារទៅប្រាប់គ្រូរបស់អ្នកដើម្បីឱ្យគាត់ដឹង) ។
- បិទមីក្រូហ្វូនរបស់អ្នកឱ្យនៅស្ងាត់ ខណៈពេលដែលអ្នកផ្សេងទៀតកំពុងនិយាយ។ ប្រើរូបតំណាងប្រកិកម្មនិងការចូលរួមដើម្បីចូលរួមខណៈពេលដែលមីក្រូហ្វូនរបស់អ្នកបានបិទ។
- ប្រើកាសត្រចៀកជាមួយមីក្រូខាងក្រោយសម្រាប់ការស្តាប់ និងនិយាយបានល្អបំផុត, តាមដែលអាចធ្វើបាននៅពេលអ្នកកំពុងនិយាយសូមអោយអ្នកដទៃដឹងថាអ្នកបានបញ្ចប់ដោយនិយាយបញ្ចប់ក្នុងចំណោមសញ្ញាទាំងនេះ៖ "អស់ហើយ" ។ "ខ្ញុំរួចហើយ" "អរគុណ" ដើម្បីឱ្យមនុស្សគ្រប់គ្នាដឹងថាអ្នកនិយាយយោបល់របស់អ្នកចប់ហើយ។
- ត្រូវចាំថា " ប្រអប់ដៃដៃ" សម្រាប់សាធារណៈ ហើយកំណត់ត្រានៃការដៃដៃត្រូវបានរក្សាទុក។
- ត្រូវដឹងពីកន្លែងជុំវិញរបស់អ្នក។ ត្រូវនិងមិត្តរួមថ្នាក់របស់អ្នកអាចមើលឃើញអ្វីដែលនៅពីក្រោយអ្នក។
- ត្រូវចាំថានេះជាសាលា! ត្រូវប្រាកដថាត្រូវចូលរួមតែក្នុងឥរិយាបថនិងសម្លៀកបំពាក់សមរម្យរបស់សាលាប៉ុណ្ណោះ។

ការសិក្សានៅថ្នាក់មត្តេយ្យ និង ថ្នាក់សម្រាប់មនុស្សពេញវ័យ



ថ្នាក់មត្តេយ្យ

សម្រាប់ការចាប់ផ្តើមនៃឆ្នាំសិក្សា 2020-21 នេះ សិស្ស pre-k នឹងទទួលបានការរៀនចម្ងាយឆ្ងាយ ប្រកបដោយគុណភាពខ្ពស់រាល់ថ្ងៃនៃសប្តាហ៍រៀននៅសាលា។ ឪពុកម្តាយនឹងត្រូវបានទាក់ទងដោយគ្រូ ថ្នាក់មត្តេយ្យរបស់ពួកគេជាមួយនឹងព័ត៌មានលម្អិតទាក់ទងនឹងការគ្រប់គ្រងទិស និងវេទិកាឌី ជីថលសម្រាប់ការបង្រៀន។

ការចុះឈ្មោះសម្រាប់ថ្នាក់មត្តេយ្យ អាចធ្វើបានតាមអនឡាញ តាមរយៈគេហទំព័រ bit.ly/SUSDpreschool។ សម្រាប់ព័ត៌មានបន្ថែម, សូមទាក់ទងនាយកដ្ឋានមត្តេយ្យតាមលេខ (209) 933 -7380 ext. 1383 ឬចូលមើលគេហទំព័ររបស់មណ្ឌលសិក្សាយើងនៅគេហទំព័រ

bit.ly/SUSDpreKinfo.


ថ្នាក់សម្រាប់មនុស្សពេញវ័យ

ឆ្នាំសិក្សា 2020-21 នៅសាលា Stockton សម្រាប់មនុស្សពេញវ័យនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទទី 3 ខែសីហា ឆ្នាំ 2020។ មនុស្សពេញវ័យនឹងមានឱកាសចូលរួមក្នុងការរៀនពីចម្ងាយនៅក្នុងកម្រិត ESL, វិទ្យាល័យ/GED, ការអប់រំមូលដ្ឋានសម្រាប់មនុស្សពេញវ័យ និងវគ្គសិក្សា CTE ។ គ្រូនឹងចាប់ផ្តើម ទាក់ទងអ្នកថ្មី/សិស្សចាស់ នៅថ្ងៃសុក្រទី 31 ខែកក្កដា ដើម្បីជូនដំណឹងដល់ពួកគេអំពីភាពជាក់លាក់ អំពីវិធីដែលពួកគេនឹងចូលរៀនវគ្គសិក្សាតាមអ៊ិនធឺណិត។

ការចុះឈ្មោះ អាចធ្វើបានតាមអនឡាញ តាមរយៈគេហទំព័រ [www.stocktonusd.net/School ForAdults](http://www.stocktonusd.net/SchoolForAdults). សម្រាប់ព័ត៌មានបន្ថែម, សូមទាក់ទងសាលាតាមរយៈលេខ (209) 933 -7455 ។

ភ្ជាប់ទំនាក់ទំនង៖

ការភ្ជាប់នូវការប្រើប្រាស់ អ៊ីនធឺណិត និងបច្ចេកវិទ្យា



កុំព្យូទ័រ CHROMEBOOK



មណ្ឌលសិក្សានឹងប្រគល់កុំព្យូទ័រយួរដៃ Chromebook ទៅក្រុមសិស្សណាដែលត្រូវការវាដើម្បីបំពេញកិច្ចការសាលាដែលបានកំណត់។ ព័ត៌មានអំពីពេលវេលានិងកន្លែងដើម្បីទទួលយកកុំព្យូទ័រយួរដៃ Chromebook នឹងត្រូវបានចែករំលែកជាប់ៗនេះ។ ព័ត៌មានបន្ថែមស្តីពី Chromebook Care និង ជំនួយបច្ចេកទេសអាចរកបាននៅលើគេហទំព័ររបស់យើងនៅ www.stocktonusd.net/TechAccess.

ការភ្ជាប់អ៊ីនធឺណិត



យើងចង់ធានាថាសិស្សរបស់យើងអាចចូលប្រើអ៊ីនធឺណិត ក្នុងអំឡុងពេលដំសំខាន់នេះ។ ប្រសិនបើអ្នកមិនមានអ៊ីនធឺណិតនៅផ្ទះ ដើម្បីបញ្ចប់ការសិក្សា ពិចម្រាយដោយឥតថ្លៃ, មានជម្រើសមួយ ដែលអាចរកបានសម្រាប់អ្នក។ មើលពួកវានៅទីនេះ: bit.ly/32lh9vY ។ មណ្ឌលសិក្សានឹងមានចំនួនកំណត់ Hotspot សម្រាប់សិស្ស។ អ្នកដែលត្រូវការ Hotspot គួរតែបំពេញការស្នងមតិស្នើសុំបច្ចេកវិទ្យា។ ស្វែងយល់បន្ថែមទៀត at www.stocktonusd.net/TechAccess.

ប្រសិនបើអ្នកដាច់ការភ្ជាប់អ៊ីនធឺណិត ក្នុងអំឡុងឆ្នាំសិក្សា

ប្រសិនបើ chromebook ឬ hotspot ផ្តល់ដោយមណ្ឌលសិក្សារបស់កូនអ្នក ឈប់ដំណើរការ ឬខូច ឬចាំបាច់ត្រូវពិនិត្យមើលបច្ចេកវិទ្យាថ្មីដោយសារការផ្លាស់ប្តូរការចូលប្រើបច្ចេកវិទ្យានៅផ្ទះ សូមជូនដំណឹងដល់គ្រូរបស់កូនអ្នក ដូច្នោះការរៀបចំប្តូរថ្មីជំនួស។

ការកំណត់ការប្រើអ៊ីនធឺណិត

កុំព្យូទ័រយួរដៃ Chromebook ទាំងអស់ត្រូវបានតំឡើងដើម្បីប្រើអ៊ីនធឺណិត ដើម្បីត្រួតពិនិត្យ និងរារាំងមាតិកានិងគេហទំព័រដែលមិនសមរម្យ។

ការសិក្សាពីចម្ងាយ ៖ សេវាផ្តល់ការអប់រំ ពិសេស



ការណែនាំ

- គ្រូអប់រំពិសេសនឹងធ្វើការរួមគ្នាជាមួយគ្រូបង្រៀនខ្លឹមសារតាមរយៈវេទិកាអនឡាញដើម្បីសម្របទៅនឹងបទពិសោធន៍នៃការសិក្សាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សក្នុងបរិយាកាសសិក្សាពីចម្ងាយ។
- ការសន្ទនាគ្នានិងការធ្វើផែនការរួមគ្នាជុំវិញការស្នាក់នៅ, ការកែសម្រួលនិង ការរចនាមេរៀនត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សម្នាក់ៗតាមផែនការអប់រំលក្ខណៈបុគ្គល។
- ការបង្រៀននឹងត្រូវផ្អែកលើកម្មវិធីសិក្សាដែលបានអនុម័តរបស់សាលា Stockton ដូចជា Benchmark, Steps to Advance, Attainment, Pearson និង Iready Math ដោយសង្កត់ធ្ងន់ថាសិស្សទាំងអស់មានឱកាសបង្ហាញនិងរៀននូវកម្មវិធីសិក្សា CORE របស់មណ្ឌលសិក្សាដោយមានគោលដៅឱ្យសិស្សទាំងអស់នឹងត្រូវឈានទៅបញ្ចប់ការសិក្សានៅវិទ្យាល័យ។
- កិច្ចអនុវត្តកម្រិតបង្រៀននឹងត្រូវបានប្រើប្រាស់រួមជាមួយធនធានបន្ថែមដើម្បីធានាថាតម្រូវការកម្មវិធី IEP និងគោលដៅបុគ្គលត្រូវបានដោះស្រាយ។
- ការបង្រៀនជាក្រុមជាមួយគ្រូអប់រំទូទៅ, ការបង្រៀនជាក្រុមតូចៗ ការចូលរួមក្នុងវេទិកាសិក្សាជាក់ស្តែង គឺជាគ្រឹះដែលនឹងអនុញ្ញាតឱ្យសិស្សនីមួយៗទទួលបាននូវកម្មវិធីសិក្សាស្នូលសំខាន់ៗ។

បុគ្គលិកអប់រំពិសេស នឹង៖

- ផ្តល់ការអប់រំពិសេសនិងសេវាកម្មពាក់ព័ន្ធក្នុងកម្មវិធី IEP តាមរយៈគំរូផ្សេងៗគ្នា៖ គេហទំព័រសិក្សាតាមអ៊ិនធឺណិត, សម្ភារៈបង្រៀនតាមអ៊ិនធឺណិត, កញ្ចប់ក្រដាស, វីដេអូបង្រៀន, ។ ល។
រៀបចំសម្ភារៈជាលក្ខណៈបុគ្គលដើម្បីបំពេញតម្រូវការរបស់សិស្សម្នាក់ៗដោយផ្អែកលើកម្មវិធីអប់រំលក្ខណៈបុគ្គលរបស់ពួកគេ។
- ធ្វើឱ្យបុគ្គលទទួលបានកម្មវិធី និងឧបករណ៍រៀនតាមអ៊ិនធឺណិត ។
- សហការជាមួយគ្រូអប់រំទូទៅ អ្នកផ្តល់សេវាដែលពាក់ព័ន្ធ និងអ្នកគ្រប់គ្រងតាមតម្រូវការ។
- សហការទៅទៀតជាមួយក្រុមគ្រួសារតាមរយៈទូរស័ព្ទ Conference និងអ៊ីមែល។
- ផ្តល់វគ្គសិក្សាអនឡាញជាមួយសិស្សម្នាក់ៗដោយមានការអនុញ្ញាតពីឪពុកម្តាយតាមការគួរ។
- ផ្តល់ម៉ោងធ្វើការប្រចាំសប្តាហ៍ដល់ក្រុមគ្រួសារ និងសិស្ស។
- បន្តតាមដានការរីកចម្រើនរបស់សិស្សនិងកែសម្រួល កន្លែងស្នាក់នៅនិងការផ្លាស់ប្តូរដោយសហការជាមួយគ្រូ/សេវាកម្មដែលពាក់ព័ន្ធតាមតម្រូវការ។
- អនុវត្តតាមការគោលការណ៍ណែនាំជាតិនិងរដ្ឋស្តីពីនីតិវិធីនិងការផ្តល់សេវាកម្មសម្រាប់សិស្សដែលមានកម្មវិធី IEP ។

ការសិក្សាពីចម្ងាយ

- ការសិក្សាពីចម្ងាយសម្រាប់ការអប់រំពិសេសអាចប្រព្រឹត្តទៅតាមទម្រង់នៃការបង្រៀនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗគ្នាដើម្បីសម្រួលដល់ការទំនាក់ទំនងរបស់សិស្ស - គ្រូ និងការទំនាក់ទំនងសិស្ស - សិស្ស។
- មណ្ឌលសិក្សារបស់យើងបានចែករំលែកការរំពឹងទុកថាគ្រូពិសេសរបស់យើងនឹងសហការជាមួយគ្រូអប់រំទូទៅក្នុងការចូលរួមផ្តល់ជូនអនុញ្ញនិងការសិក្សាជាក់ស្តែងរបស់ពួកគេ វេទិកា g Google Classroom, Padlets, Class Do Jo, ជាដើម ដើម្បីបំពេញតាមកំរោង និងតម្រូវការសំរាប់ការអប់រំលក្ខណៈបុគ្គល។
- អ្នកអាចឃើញកិច្ចការនីមួយៗត្រូវបានផ្សព្វផ្សាយសម្រាប់សិស្សរបស់អ្នកនិង ង/ឬសេវាកម្មបង្រៀន, ការបង្រៀនរួម មួយចំនួនកំពុងត្រូវបានផ្តល់ជូន។

ការប្រជុំកម្មវិធីអប់រំលក្ខណៈបុគ្គល (IEP)

- សិស្សពិការនឹងបន្តទទួលបានការអប់រំពិសេសនិងសេវាកម្មពាក់ព័ន្ធក្នុងកំឡុងពេលសិក្សាពីចម្ងាយ។
- ផែនការកម្មវិធី IEP របស់សិស្សម្នាក់ៗនឹងបន្តអនុវត្តក្នុងកំឡុងពេលសិក្សាពីចម្ងាយ។
- តាមរយៈទូរគមនាគមន៍, យើងនឹងបន្តរៀបចំការប្រជុំកម្មវិធី IEP ដើម្បីពិនិត្យឡើងវិញនូវគោលដៅកម្មវិធី IEP និងកែសម្រួលកម្មវិធី IEP អោយសមស្រប។
- អ្នកគ្រប់គ្រងករណីនឹងបង្កើតដំណើរការទំនាក់ទំនងជាមួយឪពុកម្តាយនិងអាណាព្យាបាលទាក់ទងនឹងការផ្តល់សេវាកម្មកូនរបស់ពួកគេតាមរយៈការសិក្សាពីចម្ងាយ។
- ការប្រជុំកម្មវិធី IEP នឹងត្រូវធ្វើឡើងដោយប្រើឧបករណ៍ប្រជុំសន្តិសុខតាមទូរស័ព្ទ និងវីដេអូ។
- មណ្ឌលសិក្សាយើងបានត្រៀមផ្តល់ជូនអ្នកបកប្រែនិងតម្រូវការអ្នកបកប្រែសម្រាប់សិស្ស និងក្រុមគ្រួសារ។
- យើងនឹងបន្តធ្វើការជាមួយក្រុមគ្រួសាររបស់យើងដើម្បីអភិវឌ្ឍនិងផ្តល់ការណែនាំ និងគាំទ្រតាមរយៈការរៀនសូត្រពីចម្ងាយ។ សេវាកម្មដែលទាក់ទងនឹងទូរស័ព្ទអាចត្រូវបានប្រើដើម្បីជួយសម្រួលនិងផ្តល់ ការព្យាបាលការនិយាយនិងភាសា, ការព្យាបាលមុខងារ, ការព្យាបាលដោយរាងកាយ, ការពិគ្រោះយោបល់និងសេវាកម្មទាក់ទងនឹងសុខភាពផ្លូវចិត្ត។

ជម្រើសសម្រាប់កម្មវិធី IEP:

- កិច្ចប្រជុំតាមអនឡាញ
- កិច្ចប្រជុំសន្តិសុខតាមទូរស័ព្ទ
- ការប្រជុំនៅនឹងកន្លែង - ប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំសុខភាពខោនធី និងរដ្ឋ
- ការប្រជុំកូនកាត់ (អ្នកចូលរួមអាចនៅលើគេហទំព័រ, អនឡាញ និង/ឬតាមទូរស័ព្ទ)

ធ្វើបច្ចុប្បន្នភាពលើដំណើរការកម្មវិធី IEP

- ជាផ្នែកមួយនៃលក្ខខណ្ឌ AB 98 នៃកម្មវិធី IEP ដែលជិតមកដល់ក្នុងអំឡុងពេលកាលបរិច្ឆេទប្រចាំឆ្នាំ និងត្រឹមត្រូវដែលបានត្រៀមទុកជាទៀងទាត់ និងមានភាសាបន្ថែមដែលរួមបញ្ចូលការពិពណ៌នាអំពីមធ្យោបាយដែលកម្មវិធី IEP នឹងត្រូវផ្តល់ជូនក្នុងលក្ខខណ្ឌគ្រាអាសន្ន។
- ក្រុមកម្មវិធី IEP នឹងពិភាក្សាអំពីសេវាកម្មនានាក្នុងឆ្នាំសិក្សា 2020-21 ។ រួមទាំងការកំណត់ “ការសិក្សាពីចម្ងាយ”។

ការសិក្សាពីចម្ងាយ៖ សេវាកម្មអប់រំពិសេស (បន្ត)

ការវាយតម្លៃ IEP

- ការវាយតម្លៃកម្មវិធី IEP នឹងបន្តនៅថ្ងៃទី 3 ខែសីហាតាមការណាត់ជួបដែលបានកំណត់ពេលដោយអ្នកវាយតម្លៃ។
- អ្នកវាយតម្លៃ នឹងទាក់ទងទៅក្រុមគ្រួសារនិងអាណាព្យាបាល ដើម្បីធ្វើការណាត់ជួប។
- ក្នុងអំឡុងដំណើរការវាយតម្លៃ គោលការណ៍ណែនាំសុខភាពថ្នាក់មណ្ឌលសិក្សានិងរដ្ឋទាំងអស់នឹងត្រូវអនុវត្តតាម។

អ្នកផ្តល់សេវា និងការអនុវត្តនៃសេវាកម្ម

សេវាកម្មដែលពាក់ព័ន្ធទាំងអស់នៅក្នុងក្រាហ្វិកខាងក្រោមគឺផ្អែកលើកម្មវិធី IEP របស់សិស្សម្នាក់ៗ និងសេវាកម្មដែលបានចងក្រងជាឯកសារ។ គ្រូនិងអ្នកផ្តល់សេវាកម្មដែលពាក់ព័ន្ធនឹងចែករំលែកសកម្មភាពណែនាំរបស់ពួកគេសម្រាប់ក្រុមគ្រួសារនិងសិស្សនៅក្នុងទីតាំងមួយតាមរយៈវេទិកាអនឡាញ។ បុគ្គលិកនឹងផ្តល់សកម្មភាពផ្ទាល់ខ្លួនដូចដែលបានកំណត់ដោយកម្មវិធី IEP។

អ្នកផ្តល់សេវា	ការអនុវត្តនៃសេវាកម្ម
គ្រូបង្រៀនថ្នាក់អប់រំពិសេស	<p>គ្រូនឹងបង្កើតវីដេអូប្រចាំសប្តាហ៍សម្រាប់ឱ្យសិស្សមើលលើផ្នែកនៃការបង្រៀនចាប់ពីការស្វែងរកមិនពេលព្រឹក/ការឡើងកំដៅដល់ចម្រៀងដែលមានលក្ខណៈអប់រំ តាមការគូរ។</p> <ul style="list-style-type: none"> • សិស្សនឹងទទួលបានកម្មវិធីសិក្សាតាមអ៊ិនធឺណិតមាន Benchmark, Steps to Advance, i-Ready, Pearson, and Attainment ។ • គ្រូនឹងពិនិត្យមើលការរីកចម្រើនរបស់សិស្សក្នុងការសិក្សាតាមអ៊ិនធឺណិតនិងផ្តល់សម្ភារៈបន្ថែមតាមតម្រូវការ។ • គ្រូនឹងផ្តល់សកម្មភាពប្រចាំសប្តាហ៍។ • គ្រូនឹងបង្កើតមេរៀនផ្ទាល់ខ្លួនសម្រាប់សិស្សដោយផ្អែកលើកម្មវិធី IEP របស់ពួកគេ។
អ្នកឯកទេសខាងនិយាយ និងភាសា	<ul style="list-style-type: none"> • អ្នកជំនាញផ្នែកនិយាយនិងភាសានឹងផ្តល់ការណែនាំជាលក្ខណៈបុគ្គលស្របតាមកម្មវិធី IEP របស់សិស្សរួមទាំងការថតទុកឬនៅលើវេទិកាសិក្សាជាក់ស្តែង។ • អ្នកឯកទេសខាងនិយាយនិងភាសានឹងសហការជាមួយគ្រូក្នុងថ្នាក់។ • អ្នកឯកទេសខាងនិយាយនិងភាសានឹងពិគ្រោះយោបល់ជាមួយក្រុមគ្រួសារដើម្បីផ្តល់ការបង្កើតដើម្បីអនុវត្តយុទ្ធសាស្ត្រនិយាយ។ • អ្នកជំនាញផ្នែកនិយាយនិងភាសានឹងប្រើវេទិកាអនឡាញដើម្បីផ្តល់សកម្មភាពក្នុងអំឡុងពេលបង្រៀនតាមអ៊ិនធឺណិត។
គ្រូពេទ្យចិត្តសាស្ត្រនៅសាលា	<p>អ្នកចិត្តសាស្ត្រសាលានឹងទាក់ទងសិស្សដែលទទួលបានសេវាប្រឹក្សាយោបល់សម្រាប់ការអនុញ្ញាតឱ្យមានវត្តមានគ្រោះយោបល់ជាក់ស្តែង។</p> <ul style="list-style-type: none"> • អ្នកចិត្តសាស្ត្រសាលានឹងអភិវឌ្ឍសម្ភារៈដែលនឹងត្រូវផ្តល់ជូនក្រុមគ្រួសារដើម្បីអនុវត្តនៅផ្ទះ។ • សម្ភារៈអាចរួមបញ្ចូលរឿងរ៉ាវសង្គម យុទ្ធសាស្ត្រ ផ្ទាំងរូបភាពសកម្មភាព និងវីដេអូ។ • អ្នកចិត្តសាស្ត្រសាលានឹងធ្វើការជាមួយក្រុមគ្រួសារតាមរយៈទូរស័ព្ទ/សន្ទិសីទអនឡាញឬអ៊ីមែល។ • អ្នកចិត្តសាស្ត្រសាលានឹងសហការជាមួយក្រុមគ្រួសារដើម្បីផ្តល់ការបង្កើតសម្រាប់ការអនុវត្តយុទ្ធសាស្ត្រ។
អ្នកព្យាបាលមុខងារ	<p>អ្នកព្យាបាលមុខងារនឹងទាក់ទងក្រុមគ្រួសារដើម្បីផ្តល់ការបង្កើតសម្រាប់ការអនុវត្តយុទ្ធសាស្ត្រ។</p> <ul style="list-style-type: none"> • អ្នកព្យាបាលអាជីពនឹងអភិវឌ្ឍសម្ភារៈដែលអាចយកមកអនុវត្តនៅផ្ទះ។
អ្នកព្យាបាលរាងកាយ	<ul style="list-style-type: none"> • អ្នកព្យាបាលរាងកាយនឹងអភិវឌ្ឍវត្ថុធាតុដើមដែលអាចយកមកអនុវត្តនៅផ្ទះ។ • អ្នកព្យាបាលរាងកាយនឹងទាក់ទងក្រុមគ្រួសារដើម្បីផ្តល់ការបង្កើតសម្រាប់ការអនុវត្តយុទ្ធសាស្ត្រ។
អ្នកវិភាគគិរិយាបច្ចេកវិទ្យាដែលបានបញ្ជាក់ដោយក្រុមប្រឹក្សាភិបាល	<ul style="list-style-type: none"> • BCBA នឹងផ្តល់យុទ្ធសាស្ត្រនិងបច្ចេកទេសគ្រប់គ្រងគិរិយាបច្ចេកវិទ្យានៅផ្ទះសម្រាប់គ្រួសារដោយផ្អែកលើតម្រូវការរបស់សិស្សម្នាក់ៗ។ • BCBA នឹងផ្តល់ជូនតាមទូរស័ព្ទឬអ៊ីមែលសន្ទិសីទអនឡាញ ឬអ៊ីមែលទៅក្រុមគ្រួសារ។ • BCBA នឹងពិគ្រោះយោបល់ជាមួយគ្រូនិងបុគ្គលិកអប់រំពិសេសតាមតម្រូវការ។

Congrats!



Class of
2020

ការសិក្សាពិចម្ភាយ៖

ចំនួនសិស្សានុសិស្សពិសេសដទៃទៀត

សិស្សដែលមានគម្រោង 504

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់នៅលើតារាងព័ត៌មានបន្ថែមចុះថ្ងៃទី 21 ខែមីនាឆ្នាំ 2020៖ ដើម្បីឱ្យ ច្បាស់៖ ធានានូវការអនុលោមតាមច្បាប់អប់រំជនពិការ (IDEA) និងផ្នែកទី 504 នៃច្បាប់ស្តារនីតិសម្បទា (ផ្នែកទី 504) និងចំណងជើងទី 2 នៃច្បាប់ជនពិការអាមេរិកាំងមិនគួររារាំងសាលារៀនណាមួយពីការផ្តល់ជូនឡើយ។

កម្មវិធីអប់រំតាមរយៈការបង្រៀនពិចម្ភាយ។ កន្លែងសិក្សានីមួយៗមានអ្នកសម្របសម្រួលឬអ្នកគ្រប់គ្រងករណី 504 ជាទូទៅទំនួលខុសត្រូវនេះត្រូវបានគ្រប់គ្រងដោយគេហទំព័រអ្នកគ្រប់គ្រង។ ក្រុមគ្រួសារអាចទាក់ទងទៅក្នុងកន្លែងសិក្សាដោយផ្ទាល់ ដើម្បីទទួលបានការណែនាំ ឬការគាំទ្រគម្រោង 504 ។ ប្រសិនបើគ្រួសារមិនអាចទទួលបានការណែនាំ ឬការគាំទ្រនៅ សូមទាក់ទង Jennifer Robles អ្នកសម្របសម្រួលមណ្ឌល504, តាមអ៊ីម៉ែល

JRobles@stocktonusd.net ឬតាមលេខទូរស័ព្ទ (209) 933-7130. ក្រុមគ្រួសារក៏អាចចូលមើលគេហទំព័ររបស់យើង www.stocktonusd.net/Page/317.

គ្រួសារនៅក្នុងការផ្តាសាយ

ច្បាប់ជំនួយដល់អ្នកគ្មានផ្ទះសំបែង McKinney-Vento (ច្បាប់ McKinney-Vento) (42 U. S. C. § 11431 - 11435) គឺជាច្បាប់សហព័ន្ធដែលធានានូវសិទ្ធិនិងការការពារដល់ការអប់រំ និងការការពារកុមារនិងយុវជនដែលកំពុងមានភាពគ្មានផ្ទះសំបែង។ វាទាមទារឱ្យមានការអប់រំក្នុងមណ្ឌលសិក្សាទាំងអស់ ទីភ្នាក់ងារនានា (LEAs) ដើម្បីធានាថាសិស្សដែលគ្មានផ្ទះសំបែងអាចទទួលបានការអប់រំសាធារណៈសមរម្យដោយឥតគិតថ្លៃរួមទាំងសាលាមត្តេយ្យសាធារណៈដែលត្រូវបានផ្តល់ជូនដល់កុមារ និងយុវជនដទៃទៀត។

ក្រុមគ្រួសារឬយុវជនដែលគ្មានអាណាព្យាបាលដែលត្រូវការជំនួយដោយសារភាពគ្មានផ្ទះសំបែង ឬកំពុងស្ថិតក្នុងអន្តរកាល មានគ្រប់លក្ខខណ្ឌប៉ុន្តែមិនកំណត់ បានផ្តល់ជូនសេវាកម្មដូចខាងក្រោម៖

- ព័ត៌មានទាក់ទងនឹងច្បាប់សហព័ន្ធ/McKinney Vento ច្បាប់/សិទ្ធិ
- ធនធាននិងការគាំទ្រពីភ្នាក់ងារមណ្ឌលសិក្សានិងសហគមន៍
- សម្របសម្រួលការគាំទ្រក្នុងការទទួលបានព័ត៌មានថ្មីៗ ការបរិភោគអាហារ និងការបង្រៀនពិមណ្ឌលសិក្សា
- គាំទ្រដល់យុវជនដែលមិនបានចូលរួមដើម្បីធានាថាពួកគេមានកុំព្យូទ័រយូរដៃហើយដឹងអំពីការមកទទួលអាហារ
- គាំទ្រជាមួយប័ណ្ណធ្វើដំណើរតាមឡានក្រុង
- គាំទ្រជាមួយការផ្គត់ផ្គង់សម្ភារៈសាលារៀន

ដើម្បីបំពេញការទទួល តាមទូរស័ព្ទនិង/ឬដើម្បីកំណត់ពេលណាត់ជួប សូមទូរស័ព្ទមកលេខ (209) 933 -7020។ ព័ត៌មានបន្ថែមអាចរកបាននៅលើគេហទំព័ររបស់យើងwww.stocktonusd.net/FIT.

អ្នកសិក្សាភាសាអង់គ្លេស

ការគាំទ្រផ្នែកសិក្សារៀបចំឡើងដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកសិក្សាភាសាអង់គ្លេស និងបន្តរួមបញ្ចូលការណែនាំដែលបានកំណត់និងបញ្ចូលក្នុងការអភិវឌ្ឍភាសាអង់គ្លេស។

រាប់បញ្ចូលទាំងការវាយតម្លៃអំពីជំនាញភាសាអង់គ្លេសការគាំទ្រដល់កម្មវិធីសិក្សាសមត្ថភាពក្នុងការធ្វើចំណាត់ថ្នាក់ឡើងវិញឱ្យមានភាពស្ម័គ្រចំនាញខាងភាសាអង់គ្លេសហើយអាចអនុវត្តបានសម្រាប់គាំទ្រការរៀនពីភាសា ។

យុវវ័យដែលត្រូវបានចិញ្ចឹម

សេវាកម្មដែលត្រូវបានផ្តល់ជូនដល់កុមារដែលរស់នៅក្នុងការឧបត្ថម្ភចិញ្ចឹម:


ច្បាប់សភាស្តីពីការចិញ្ចឹមយុវជន 490៖ ការចិញ្ចឹមបីប្តីប្រាំថែរក្សាសូម្បីតែថ្ងៃដើម ឬសម្ភារៈដែលជំពាក់សាលាមុនឬកុមារមិនអាចបង្កើតកំណត់ត្រាឬសម្លៀកបំពាក់ជាធម្មតាសម្រាប់ការចុះឈ្មោះដូចជា កំណត់ត្រាសាលារៀនកំណត់ត្រាចាក់ថ្នាំបង្ការភ្លេងនៃការស្នាក់នៅ ឬឯកសណ្ឋាន [EC § 48853. 5] ។

- ◆ ភ្ជាប់ទំនាក់ទំនងយុវជនចិញ្ចឹមជាមួយអ្នកផ្តល់ប្រឹក្សាសុខភាពផ្លូវចិត្តសាលារៀន, ផ្តល់សម្ភារៈសិក្សា
- ◆ សម្របសម្រួលការបញ្ជូនទិន្នន័យសិស្សវិទ្យាល័យទាំងអស់ត្រូវបានត្រួតពិនិត្យតាមដានវឌ្ឍនភាពនិងការចូលរៀនរបស់សាលា
- ◆ ផែនការបញ្ចប់ការសិក្សាវិទ្យាល័យ AB 167/210 (បន្ថយឥណទានខ្ញុំមានសិទ្ធិ) AB 12 ព័ត៌មានបន្ថែមអំពីកម្មវិធីថែទាំចិញ្ចឹម
- ◆ ការចូលរៀននៅមហាវិទ្យាល័យនិងព័ត៌មានជំនួយហិរញ្ញវត្ថុក្នុងមួយខែ
- ◆ សិក្ខាសាលាជំនាញបំនិនជីវិត
- ◆ ភ្ជាប់ទំនាក់ទំនងយុវជនចិញ្ចឹមជាមួយធនធានសហគមន៍
- ◆ ធ្វើការយ៉ាងជិតស្និទ្ធជាមួយឪពុកម្តាយចិញ្ចឹម, បុគ្គលិកសង្គម CPS, មន្ត្រីស៊ើបអង្កេតអនីតិជន, ការិយាល័យអប់រំមណ្ឌលសិក្សា

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័ររបស់យើងនៅ www.stocktonusd.net/fosteryouth ឬទាក់ទងក្រុមរបស់យើង:

- ◆ Eloisa Millan, ប្រធានផ្នែកទទួលបន្ទុកផ្នែកសេវាសង្គមកិច្ចកូនចិញ្ចឹម/ជនអនាថា | 209-933 - 7130 ext. 2614
- ◆ Katie Curry, ជំនួយការសហគមន៍ | (209) 933-7130 ext. 2610

សេវាកម្មម្ហូបអាហារ សម្រាប់សិស្ស SUSD



ព័ត៌មានទាន់ហេតុការណ៍បំផុតស្តីពីការរើសអាហារអាចរកបាននៅ
www.stocktonusd.net/MealService.

អាហារនឹងត្រូវបានផ្តល់ជូនសម្រាប់តែសិស្ស Stockton USD ប៉ុណ្ណោះ

អាហារនឹងមានសម្រាប់តែសិស្សដែលចុះឈ្មោះនៅ Stockton USD ប៉ុណ្ណោះ។
សាលារៀនលែងមានលទ្ធភាពផ្តល់អាហារដល់កុមារដទៃទៀតនៅក្នុងគ្រួសារ។

លិខិតសេវាបម្រើអាហារ/ កាតប៉ុស្តាស់មានឈ្មោះសិស្ស និងបារក្នុងត្រូវតែមាន នៅពេលមកទទួលយកអាហារ

ដើម្បីទទួលបានអាហារឪពុកម្តាយ/អាណាព្យាបាលត្រូវយកកាតប៉ុស្តាស់/លិខិតផ្តល់អាហារដែល
ផ្តល់ដោយមណ្ឌលសិក្សា។ កាតប៉ុស្តាស់/សំបុត្រនេះរួមមានឈ្មោះសិស្សលេខអត្តសញ្ញាណ និងលេខកូដ
ដែលបានកំណត់។ កាតប៉ុស្តាស់នឹងត្រូវបានផ្ញើទៅសិស្សទាំងអស់ដែលបានចុះឈ្មោះនៅចុងខែកក្កដា។

លិខិតសេវាកម្មអាហារជំនួសអាចរកបានដោយទាក់ទងនាយកដ្ឋានអាហារូបត្ថម្ភកុមារតាមលេខ 209-933 -
7015។

អាហារអាចទទួលបានដោយប្រើកាតប៉ុស្តាស់/សំបុត្រនៅទីតាំងសេវាកម្មអាហារណាមួយ។

គម្លាតសង្គមក្នុងពេលមកទទួលយកអាហារ

នីតិវិធីនៃការទទួលបានអាហាររួមមានតម្រូវការគម្លាតសង្គមសម្រាប់សុវត្ថិភាព, បុគ្គលិក, និងក្រុមគ្រួសារ។


ក្រុមគ្រួសារត្រូវបានស្នើសុំឱ្យនៅក្នុងយានយន្តរបស់ពួកគេរហូតដល់បុគ្គលិក ធ្វើឱ្យអាហារសម្រាប់ក្រុមគ្រួសារ
របស់ពួកគេនៅលើតុ។ បុគ្គលិកនឹងដាក់តុនៅរាងចន្លោះដើម្បីធានាថាចម្ងាយ 6 ហ្វីត ជានិច្ច។

ឪពុកម្តាយ/អាណាព្យាបាលត្រូវបានស្នើសុំឱ្យពាក់ម៉ាស់ ក្នុងកំឡុងពេលមកទទួលអាហារពេលថ្ងៃត្រង់។
បុគ្គលិកត្រូវពាក់ម៉ាស់អំឡុងពេលរៀបចំអាហារនិងយកអាហារ។

ទីតាំងផឹកពេលវេលាមកទទួលយកអាហារ*

អាហារនឹងត្រូវបានផ្តល់ជូនសម្រាប់ការមកលេងនៅតាមសាលារៀននៅទូទាំងមណ្ឌលសិក្សា។ ការមកទទួលអាហារនៅ Curbside នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទទី 3 ខែសីហាឆ្នាំ 2020 ។ អ្នកអាចមកទទួលយកអាហារនៅចន្លោះម៉ោង 10:30 ព្រឹកដល់ម៉ោង 12:30 រសៀលនៅថ្ងៃច័ន្ទ ថ្ងៃពុធ ផឹកថ្ងៃសុក្រ។ មើលទីតាំងបញ្ជីពេញលេញនៃសេវាកម្ម អាហារនៅលើគេហទំព័ររបស់យើងតាម

www.stocktonusd.net/MealService.



តែសម្រួលថ្មី នៅថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2020

ព័ត៌មានអំពីការប្រតិបត្តិអាហារ

ព័ត៌មានអំពីការប្រតិបត្តិអាហារឡើយស្តីពីមុខម្ហូបដែលបានគ្រោងទុកនឹងត្រូវចុះផ្សាយលើគេហទំព័រស្តីពីអាហារូបត្ថម្ភ កុមារ។ បញ្ជីមុខម្ហូប និងម្ហូបដែលបម្រើជូន គឺអាចមានការផ្លាស់ប្តូរគ្រប់ពេលដោយគ្មានការជូនដំណឹងជាមុន។

គាំទ្រដល់សិស្សនិងគ្រួសារ៖ សុខភាពផ្លូវចិត្ត & សុខុមាលភាព



ធនធានសុខភាពផ្លូវចិត្ត

នាយកដ្ឋានផ្នែកទ្រទ្រង់សុខភាពផ្លូវចិត្ត និងអាកប្បកិរិយា ផ្តល់នូវសេវាកម្មនិងការគាំទ្រជាច្រើនដល់រួមជាមួយសិស្សនិងគ្រួសារក្នុងកំឡុងពេលសិក្សាពីចម្ងាយពីបុគ្គលនិងគ្រួសារគាំទ្រដល់ឱកាសផ្នែកផ្លូវចិត្តដែលកំពុងបន្ត (ឧទា៖ វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក, ថ្នាក់បណ្តុះបណ្តាលឪពុកម្តាយជាគ្រូបង្រៀនការអភិវឌ្ឍជំនាញបុគ្គលិក) ។ នាយកដ្ឋានរបស់យើងត្រូវបានប្តេជ្ញាដល់ការគាំទ្រដល់កុមារទាំងមូលការសិក្សារបស់ពួកគេ។

អ្នកថែទាំសុខភាពផ្លូវចិត្តត្រូវបានចាត់ឱ្យទៅសាលានីមួយៗដើម្បីផ្តល់ការគាំទ្រសុខភាពផ្លូវចិត្ត និងសេវាកម្មរដ្ឋសក្តានុពលទ្រទ្រង់នាញជួយកំណត់តម្រូវការសង្គមអារម្មណ៍និងអាកប្បកិរិយារបស់សិស្សនិងគាំទ្រពួកគេតាមរយៈការព្យាបាលជាលក្ខណៈបុគ្គលក្រុម និងក្រុមគ្រួសារ។ ក្នុងអំឡុងពេលសិក្សាចម្ងាយ ការគាំទ្រទាំងនេះត្រូវបានផ្តល់ជូនយ៉ាងរលូនតាមរយៈវីដេអូស្ត្រូមីនិងសន្តិសុខ។ យើងធ្វើការដោយឧស្សាហកម្មយ៉ាងម៉ឺងម៉ាត់ស្រាប់សិស្សទៅនឹងសេវាកម្មត្រឹមត្រូវដើម្បីគាំទ្រសុខភាពផ្លូវចិត្តរបស់ពួកគេយ៉ាងពេញលេញគ្រាលំបាក។ នេះមានន័យថាផ្តល់ការគាំទ្រនិងការណែនាំជាបន្តនិងទាន់ពេលវេលាសម្រាប់ស្ថានភាពវិបត្តិនៅពេលវាកើតឡើង។

សេវាកម្មទ្រទ្រង់អាកប្បកិរិយាធ្វើការជាមួយគ្រូគ្រូសារនិងសិស្សដើម្បីលើកកម្ពស់បរិយាកាសសិក្សាប្រកបដោយសុខភាពនិងវិជ្ជមាននៅក្នុងផ្ទះ។ បុគ្គលិកគាំទ្រគិរិយាបច្ចុប្បន្នអន្តរាគមន៍គិរិយាបច្ចុប្បន្ននិងយុទ្ធសាស្ត្រគាំទ្រដល់សិស្សនិងគ្រួសារដើម្បីបង្កើនការចូលរួមជាមួយការសិក្សាពីចម្ងាយនៅក្នុងផ្ទះចាប់ពីការពិគ្រោះយោបល់របស់គ្រូ និងការអប់រំឪពុកម្តាយរហូតដល់ផែនការគិរិយាបច្ចុប្បន្ន។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មនិងធនធាន សូមមើល៖
គេហទំព័ររបស់យើងនៅ www.stocktonusd.net/MHBSS.

- បន្ទប់ស្តាប់ស្តាប់ស្តាប់: www.stocktonusd.net/Page/13618
- វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិកដែលរៀបចំឥតគិតថ្លៃ និងវីដេអូអប់រំសម្រាប់មាតាបិតា៖ bit.ly/MHBSSYouTube.

ដើម្បីពិភាក្សាជាមួយនរណាម្នាក់ដោយផ្ទាល់អំពីសេវាកម្មរបស់យើង សូមទូរស័ព្ទមកយើងតាមរយៈលេខ (209) 933 - 7000 x 7124 ឬអ៊ីមែលមកយើងតាម៖ mhs@stocktonusd.net.

សេវាកម្មផ្នែកសុខភាព

រដូវកាលផ្តាសាយនឹងមកដល់ឆាប់ៗនេះ។ វិធីល្អបំផុតដើម្បីការពារកូនរបស់អ្នកពីការចាក់វ៉ាក់សាំង គឺត្រូវចាក់វ៉ាក់សាំង។ ដើម្បីឱ្យកូនរបស់អ្នកទទួលបានថ្នាំបង្ការ អ្នកត្រូវតែបំពេញលិខិតអនុញ្ញាតដែលភ្ជាប់ រួចប្រគល់វាទៅសាលារបស់កូនអ្នក។ ទាញយកនិងបំពេញសន្លឹកលិខិតអនុញ្ញាតដែលមាននៅលើ

www.stocktonusd.net/FluVaccineConsentForm។ គ្លីនិកចាក់វ៉ាក់សាំងផ្តាសាយនឹងចាប់ផ្តើមនៅខែកញ្ញា/តុលា ហើយបើចង់ដឹងបង្ហាញកម្រិតមូលដ្ឋាន 2 ក្នុងខែវិច្ឆិកា/ធ្នូ។ ការចាក់ថ្នាំបង្ការជម្ងឺផ្តាសាយនឹងមានគ្រប់គ្រងនៅសាលាតែសំរាប់តែអ្នកដែលមានប័ណ្ណអនុញ្ញាតត្រឡប់វិញ។ នៅពេលនេះយើងកំពុងរៀបចំផែនការលើកគ្លីនិក-drive through នៅតាមសាលារៀនរបស់កូនអ្នក។

អ្នកផ្តល់ប្រឹក្សាក្នុងសាលា

ជារៀងរាល់ថ្ងៃអ្នកផ្តល់ប្រឹក្សានៅសាលានឹងធ្វើការដើម្បីលើកកម្ពស់ភាពជោគជ័យផ្នែកសង្គមអារម្មណ៍និងការសិក្សារបស់សិស្សយើងដោយផ្តល់ការគាំទ្រផ្នែកអារម្មណ៍សង្គម។ បញ្ហានេះនឹងកើតឡើងតាមរយៈការផ្តល់ថ្នាក់រៀនមេរៀន ប្រជុំជាលក្ខណៈបុគ្គលនិងជាក្រុមតូចៗ។ សិស្សថ្នាក់ទី 6 ដល់ 12 របស់យើងនឹងបន្តអភិវឌ្ឍន៍ និងធ្វើបច្ចុប្បន្នភាពផែនការរយៈពេល 6 ឆ្នាំរបស់ពួកគេទាក់ទងនឹងផែនការមហាវិទ្យាល័យនិងអាជីពជាមួយអ្នកផ្តល់ប្រឹក្សានៅសាលារបស់ពួកគេ។

ក្នុងអំឡុងពេលមួយខែដំបូងនៃសាលារបស់យើងសិស្សថ្នាក់ទី 12 នឹងចាប់ផ្តើមធ្វើការជាមួយអ្នកប្រឹក្សារបស់ពួកគេ ចាប់ផ្តើមដំណើរការកម្មវិធីមហាវិទ្យាល័យនិង FAFSA របស់ពួកគេ។ អ្នកផ្តល់ប្រឹក្សាសាលានឹងត្រូវរៀបចំកម្មវិធីចូលរួមរបស់មាតាបិតាផ្សេងៗគ្នាសម្រាប់កម្រិតសិក្សាពេញមួយឆ្នាំ។ ដើម្បីទទួលបានការប្រឹក្សាយោបល់សេវាកម្មយើងលើកទឹកចិត្តឱ្យឪពុកម្តាយចូលមើលគេហទំព័ររបស់អ្នកផ្តល់ប្រឹក្សាសាលារបស់ពួកគេនៅគេហទំព័រនីមួយៗ។ នៅទីនេះអ្នកនឹងឃើញព័ត៌មានអំពីវិធីទាក់ទងអ្នកផ្តល់ប្រឹក្សានៅរបស់កូនអ្នក។ នៅលើគេហទំព័រគេហទំព័រអ្នកផ្តល់ប្រឹក្សានៅសាលាឪពុកម្តាយនឹងស្វែងរកបន្ថែម SUSD និងធនធានសហគមន៍មូលដ្ឋានដែលអាចរកបានសម្រាប់សិស្សនិងក្រុមគ្រួសារក្នុងកំឡុងពេលសិក្សាជាក់ស្តែង។ យើងលើកទឹកចិត្តឱ្យឪពុកម្តាយអោយលោងចាប់ដល់កូនៗរបស់ពួកគេ អ្នកផ្តល់ប្រឹក្សានៅសាលាប្រសិនបើពួកគេមានសំណួរឬកង្វល់ទាក់ទងនឹងវិធីដែលអ្នកផ្តល់ប្រឹក្សានៅសាលាអាចជួយក្នុងវឌ្ឍនភាពផ្នែកអារម្មណ៍សង្គមឬការសិក្សារបស់កូនៗ របស់ពួកគេអំឡុងឆ្នាំសិក្សា 2022-21។

សុខមាលភាពកុមារ និងវត្តមាន

CWA គាំទ្រគេហទំព័ររបបនិងវិទ្យាល័យជាមួយសិស្ស 504 ផែនការការណែនាំមន្ទីរពេទ្យនៅផ្ទះ (HHI) បញ្ជូនទៅការិយាល័យអប់រំខោនធី San Joaquin ការិយាល័យគ្រួសារនិងការចូលរៀននិង / ឬការប្រព្រឹត្តិអាកប្បកិរិយា (SARB) ដំណើរការបណ្តេញចេញនិងទិន្នន័យទាក់ទងនឹង សិស្ស

ការចូលរួម ការផ្អាក និងការបណ្តេញចេញ។ យើងចាត់ទុកខ្លួនយើងជាធនធាននិងជាដៃគូរបស់យើងក្រុមគ្រួសារនិងមិត្តរួមការងារនៅសាលា។ ប្រសិនបើអ្នកមានសំណួរ ឬកង្វល់សូមទំនាក់ទំនង និងមកយើងខ្ញុំតាមរយៈ CWA@ stocktonusd.net ឬ (209) 933 - 7020 ext. 2280.អ្នកក៏អាចចូលមើលគេហទំព័ររបស់ផ្នែកសុខមាលភាពកុមារ និងវត្តមានតាម www.stocktonusd.net/Page/317.

មជ្ឈមណ្ឌលសុខភាព

SUSD ប្រតិបត្តិការមជ្ឈមណ្ឌលសុខភាពនៅតាមវិទ្យាល័យធំៗ ទាំងបួនរបស់ខ្លួន Chavez, Edison, Franklin, Stagg) ។ មជ្ឈមណ្ឌលទាំងនេះត្រូវបានសម្របសម្រួលដោយបុគ្គលិកនិងអ្នកផ្តល់សេវាពី SUSD ពីអង្គការផ្តោតលើសហគមន៍។

ក្នុងអំឡុងពេលសិក្សាពីចម្ងាយមជ្ឈមណ្ឌលនឹងផ្តល់ជូននូវសេវាកម្ម Telehealth ដែលរួមមានការផ្តល់ប្រឹក្សាការគ្រប់គ្រងករណីនៃបញ្ហាសុខភាពនិងថ្នាំការបញ្ឈប់និងការរំលោភបំពានសារធាតុគ្រឿងញៀនការប្រឹក្សាការគ្រប់គ្រងកំហឹងការអប់រំសុខភាពនិងជំនួយផ្សេងៗទៀត, ការជួយសង្គ្រោះភ្លាមៗ, ការវាយតម្លៃសុខភាពនិងរូបវន្តកិច្ចការមានផងដែរ។

មជ្ឈមណ្ឌលសុខភាពល្អធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកផ្តល់ប្រឹក្សានៅសាលា SUSD និងគ្រូពេទ្យសុខភាពផ្លូវចិត្តដើម្បីដោះស្រាយសេចក្តីត្រូវការរបស់សិស្ស។ ការបញ្ជូនក៏អាចត្រូវបានធ្វើឡើងដោយគ្រូ ឪពុកម្តាយនិងអ្នកដទៃទៀត។ មនុស្សពេញវ័យដែលពាក់ព័ន្ធ។ ការបញ្ជូនខ្លួនសិស្សត្រូវបានលើកទឹកចិត្តនិងស្វាគមន៍។

ចូលមើលគេហទំព័រសម្រាប់វិទ្យាល័យរបស់អ្នកហើយចុចលើគេហទំព័រមជ្ឈមណ្ឌលសុខភាព ឬទូរស័ព្ទទៅលេខ 209-471 - 8679 សម្រាប់ព័ត៌មានបន្ថែម។

កម្មវិធីក្រៅម៉ោងសិក្សា និងសកម្មភាពសិក្សា បន្ថែម



កម្មវិធីក្រៅម៉ោងសិក្សា

កម្មវិធី STEP Up ក្រៅម៉ោងសិក្សា នឹងផ្តល់នូវសកម្មភាពសិក្សាពីចម្ងាយដល់សិស្សដែលបានចុះ
ឈ្មោះ។ ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីសាលាក្រោយមកដល់។

អត្តពលកម្មនៅវិទ្យាល័យ

សហព័ន្ធអប់រំកាយវិការ California (CIF) បានប្តេជ្ញាសហការជាមួយផ្នែកទាំង 10
ក្នុងរដ្ឋថាអត្តពលកម្មផ្នែកលើការអប់រំសម្រាប់ឆ្នាំសិក្សា 2020-2021
នឹងចាប់ផ្តើមជាមួយនឹងរដូវកាលនៃការផ្លាស់ប្តូរកាលវិភាគកីឡា។
គេរំពឹងថាកាលបរិច្ឆេទចាប់ផ្តើមនៃផ្នែកភាគច្រើននឹងចាប់ផ្តើមនៅខែធ្នូឆ្នាំ 2020
ឬខែមករាឆ្នាំ 2021 ។

យើងកំពុងតាមដានការណែនាំនិងគោលការណ៍ណែនាំដែលបានចេញផ្សាយជាបន្តបន្ទាប់ពី
ការិយាល័យរបស់អភិបាលខេត្ត, មន្ទីរអប់រំរដ្ឋ California មន្ទីរសុខាភិបាលសាធារណៈ រដ្ឋ
California, និងមន្ទីរសុខាភិបាលក្នុងតំបន់ និងភ្នាក់ងារនានាក្នុងតំបន់
ការណែនាំ និងគោលការណ៍ណែនាំទាំងនេះ។ នៅពេលគោលការណ៍ណែនាំទាំងនេះ
ផ្លាស់ប្តូរយើងនឹងទំនាក់ទំនងទៅកាន់គ្រួសារវិទ្យាល័យទាំងអស់។

ចូលរួមជាមួយ SUSD៖ ព័ត៌មានការចុះឈ្មោះ



ការចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យ

ការចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យតាមអ៊ិនធឺណិត មាននៅលើគេហទំព័រ bit.ly/SUSDpreschool។ សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនាយកដ្ឋានមត្តេយ្យតាមរយៈលេខ (209) 933 -7380 ext. 1383 ឬចូលមើលគេហទំព័ររបស់មណ្ឌលសិក្សាយើង bit.ly/SUSDpreKInfo.

ការចុះឈ្មោះសិស្ស មត្តេយ្យ TK-ថ្នាក់ 12 សម្រាប់សិស្សទាំងអស់

នាយកដ្ឋានចុះឈ្មោះចូលរៀនកណ្តាលកំពុងធ្វើការចុះឈ្មោះតាមអ៊ិនធឺណិត ការស្នើសុំផ្ទេរនិងដោះស្រាយការផ្លាស់ប្តូរ។ យើងលើកទឹកចិត្តយ៉ាងខ្លាំងដល់ក្រុមគ្រួសារទាំងអស់ដែលទើបនឹងមកថ្មីឬត្រឡប់មកពីមណ្ឌលសិក្សាផ្សេងទៀតមក សាលា SUSD ដើម្បីចុះឈ្មោះតាមអ៊ិនធឺណិត នៅពេលនេះ។ ប្រសិនបើកូនរបស់អ្នកគឺជាសិស្សដែល ត្រឡប់មកសាលារៀននៅសាលាបង្រួបបង្រួមទីក្រុងស្តុកតុងឬថ្មីអ្នកអាចចាប់ផ្តើមដំណើរការចុះឈ្មោះ ដោយចូលមើលការចុះឈ្មោះរបស់យើងតាមគេហទំព័រ www.stocktonusd.net/enroll សម្រាប់ព័ត៌មានបន្ថែម ឬមានសំណួរ សូមទូរស័ព្ទ(209) 933-7028 ឬអ៊ីមែល enrollment@stocktonusd.net.

ការចុះឈ្មោះចូលរៀននៅកណ្តាលបើកសម្រាប់ការចុះឈ្មោះដោយការតែងតាំងសម្រាប់តែថ្នាក់ TK-12 សម្រាប់គ្រួសារទាំងនោះដែលត្រូវការការគាំទ្របន្ថែមជាមួយនឹងការចុះឈ្មោះ។ សូមអ៊ីមែល enrollment@stocktonusd.net ឬហៅ (209) 933 -7028 ext 0 ដើម្បីកំណត់ពេលណាត់ជួប។ ដោយសារតែចំនួនកំណត់នៃ ការណាត់ជួបដែលបានបម្រុងទុកក្នុងមួយថ្ងៃឪពុកម្តាយត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះនៅលើអ៊ិនធឺណិត។

សាលារៀនសម្រាប់មនុស្សធំ


ការចុះឈ្មោះតាមអ៊ិនធឺណិត មាននៅលើគេហទំព័រ www.stocktonusd.net/SchoolForAdults សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងសាលាតាមលេខ (209) 933 -7455.

សៀវភៅតាមដានការសិក្សាសិស្ស

ប្រសិនបើអ្នកត្រូវការការទទួលបានកំណត់ត្រាសិស្ស ឬច្បាប់ចម្លងនៃព្រឹត្តិប័ត្រពិន្ទុ, សូមទំនាក់ទំនង cwarequest@stocktonusd.net ។ សុទ្ធបន្តទៅលេខ 933-7020 x. 2283 ។ អ្នកក៏អាចស្នើសុំព្រឹត្តិប័ត្រពិន្ទុដោយចូលទៅកាន់គេហទំព័រកំណត់ត្រាសិស្សរបស់យើងតាមរយៈគេហទំព័រ www.stocktonusd.net/Page/419។ បច្ចុប្បន្ន សិស្សសាលាវិទ្យាល័យ អាចស្នើសុំសំណៅចម្លងនៃឯកសារអេឡិចត្រូនិកដោយប្រើព័ត៌មានចូលគណនី Xello របស់ពួកគេដែលអាចទទួលបានដោយទាក់ទងអ្នកប្រឹក្សាសាលា របស់ពួកគេ។

ការទំនាក់ទំនង៖

របៀបដែលអ្នកអាចទទួលបាន ព័ត៌មានពីមណ្ឌលសិក្សា



SUSD ប្តេជ្ញារក្សាសិស្សានុសិស្សគ្រួសារនិងបុគ្គលិកឱ្យទទួលបានព័ត៌មាន ជំងឺកូវីដ-19 យើងនឹងប្រើបណ្តាញខាងក្រោម ដើម្បីផ្តល់បច្ចុប្បន្នភាពទាន់ហេតុការណ៍និងគ្រប់ គ្រូវដល់សហគមន៍របស់យើង៖

1

គេហទំព័រ

សូមចូលទស្សនាគេហទំព័ររបស់យើងតាមរយៈ www.stocktonusd.net.

2

ការហៅតាមទូរស័ព្ទ & អ៊ីមែល

រាល់ការទំនាក់ទំនងនឹងត្រូវបានធ្វើតាមវិធីនេះ

3

បណ្តាញសង្គម

សូមតាមដានគណនីហ្វេសប៊ុក Twitter និង Instagram ផ្លូវការរបស់យើងនៅ [@StocktonUnified](https://twitter.com/StocktonUnified).

4

កម្មវិធីទូរស័ព្ទដៃ STOCKTON UNIFIED

ទទួលបានការជូនដំណឹងជំរុញដោយផ្ទាល់ពីមណ្ឌលសិក្សា។ អាចរកបានដោយឥតគិតថ្លៃនៅក្នុងហាង Apple ឬ Google App ។

5

សំបុត្រប្រៃសណីយ៍

ការធ្វើបច្ចុប្បន្នភាពសំខាន់ៗអាចត្រូវបានធ្វើតាមរូបវិទ្យាទៅអាសយដ្ឋាននៅលើឯកសារ។

6

ព្រឹត្តិប័ត្រព័ត៌មាន SUSD CONNECTS

ជាព្រឹត្តិប័ត្រព័ត៌មាន SUSD Connects អេឡិចត្រូនិចតាមរយៈ www.stocktonusd.net/subscribe.

7

PEACHJAR


សំបុត្រនិងប័ណ្ណផ្សព្វផ្សាយព័ត៌មាននឹងត្រូវបានធ្វើតាមអាសយដ្ឋានអ៊ីមែលទៅក្រុមគ្រួសារដែលមាននៅក្នុងឯកសារ។

ប្រភពផ្លូវការតែមួយគត់នៃព័ត៌មានរបស់ SUSD ត្រូវបានរាយខាងលើ។
*សាលារៀនអាចប្រើឧបករណ៍បន្ថែមដើម្បីទំនាក់ទំនងជាមួយគ្រួសារនិងសិស្ស។

ទាញយកថ្ងៃនេះ៖
 កម្មវិធីទូរស័ព្ទដៃ
STOCKTON UNIFIED

ចូលរួមជាមួយគ្រួសារ SUSD រាប់ពាន់គ្រួសារដោយ
 ទាញយកកម្មវិធី **Stockton Unified Mobile App!**

ទាញយកកម្មវិធីរបស់យើងនៅថ្ងៃនេះដើម្បីទទួលបានការ
 ជូនដំណឹងពីមណ្ឌលសិក្សានិងសាលារៀនរបស់អ្នកភ្លាមៗ
 ទៅឧបករណ៍ចល័តរបស់អ្នក! អ្នកក៏នឹងមានភាពងាយ
 ស្រួលក្នុងការចូលមើលគេហទំព័រ ParentVue,
 ប្រតិទិនសាលារៀន, ធនធាន និងអ្វីៗជាច្រើនទៀត!



Scan this code with your camera for download



ក្នុងនាមជាឪពុកម្តាយវាជួយខ្ញុំឱ្យតាមដានរាល់
 ព័ត៌មានការប្រកាសព្រឹត្តិការណ៍និងការប្រជុំ។ វា
 ជាកន្លែងដែលខ្ញុំទៅរកចម្លើយខ្លះចំពោះសំណួរ
 របស់ខ្ញុំ។

- Joumana El Rajabi Hasem



កម្មវិធីទូរស័ព្ទចល័ត SUSD ផ្តល់ឱ្យខ្ញុំនូវព័ត៌មាន
 ទាំងអស់ដែលខ្ញុំត្រូវការនៅក្នុងកន្លែងតែមួយ! មិន
 ចាំបាច់ឆ្លងកាត់គេហទំព័រផ្សេងៗទេ។ វាថែមទាំង
 មានតំណភ្ជាប់បណ្តាញ សង្គមផ្សេងៗផងដែរ!

- Monique Guerrero



សិស្ស និងគ្រូបង្រៀន

ធនធានអំឡុងពេលរៀន តាមប្រព័ន្ធអ៊ីនធឺណិត



ដើម្បីមើលធនធានបន្ថែម (រួមទាំងធនធានសម្រាប់សុខភាពសុខភាពផ្លូវចិត្តការរៀនតាមអ៊ីនធឺណិត ការងារ និងប្រាក់ចំណូលជាដើម) សូមចូលមើលគេហទំព័ររបស់យើង

www.stocktonusd.net/resources.

ធនធានក្នុងការថែទាំសុខភាព

ការធ្វើតេស្តរកជំងឺកូវីដ-19 ដោយឥតគិតថ្លៃ

កម្មវិធីមូលដ្ឋានគ្រឹះជំងឺកូវីដ-19 គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកលទ្ធភាពទទួលបានការពិនិត្យ និងការធ្វើតេស្ត ជំងឺកូវីដ-19 ។ ការធ្វើតេស្តនេះអាចរកបានសម្រាប់មនុស្សទាំងអស់នៅខោនធី San Sanaquin សូម្បីតែអ្នកដែលមិនបង្ហាញរោគសញ្ញាក៏ដោយ។ ដើម្បីកំណត់ពេលវេលាណាមួយនៅមន្ទីរពេទ្យទូទៅ San Joaquin សូមចូលទៅកាន់គេហទំព័រនេះ www.projectbaseline.com.

ក្លីនិកខោនធី San Joaquin

មានក្លីនិកនៅទូទាំងមណ្ឌលសិក្សាដែលនឹងផ្តល់ការថែទាំដល់គ្រួសារ។ ស្វែងយល់បន្ថែមដោយចូលទៅកាន់គេហទំព័រ bit.ly/391F3c7.

សេវាកម្មសុខភាពសាធារណៈខោនធី San Joaquin

សេវាកម្មសុខភាពសាធារណៈសាន់ចូអាគីជីន (PHS) និងដៃគូរបស់ខ្លួនកំពុងរៀបចំផែនការ និងគ្រឿងសំរាប់ការវិភាគរាលដាលសក្តានុពលនៃ COVID-19 ហើយនឹងអោយអ្នកធ្វើបច្ចុប្បន្នភាព។ PHS កំពុងតាមដានស្ថានភាពដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងមានផែនការនិងពិធីសារនានាក្នុងករណីដែលយើងត្រូវការដើម្បីអនុវត្តវាយិធីត្រូវបានរៀបចំដើម្បីធ្វើដូច្នោះ។ មើល

ព័ត៌មានចុងក្រោយពីខោនធី San Joaquin តាមគេហទំព័រ www.sjcphs.org/coronavirus.aspx.

ធនធានក្នុងការថែទាំកុមារ

មជ្ឈមណ្ឌលធនធានគ្រួសារ និងមន្ទីរពេទ្យបង្អែក

ប្រសិនបើអ្នកជាបុគ្គលិកថែទាំសុខភាពអ្នកឆ្លើយតបផ្ទាល់មាត់ឬបុគ្គលិកសេវាកម្មចាំបាច់ណាមួយ ហើយត្រូវការជំនួយក្នុងការមើលថែកុមារការថែរក្សាកុមារគ្រួសារដែលមានលក្ខណៈពិសេសគឺជាជម្រើសដ៏ល្អ - ជាពិសេសផ្ទះថែទាំគ្រួសារជាកន្លែងតូចជាង និងជាជម្រើសល្អសម្រាប់គម្លាតសង្គម។ អ្នកផ្តល់សេវាថែទាំកុមារជាច្រើនកំពុងទទួលយកកុមារថ្មីៗ។ មជ្ឈមណ្ឌលធនធាននិងមណ្ឌលគ្រួសារផ្តល់នូវការបញ្ជូនជំនាញវិជ្ជាជីវៈ (ឥតគិតថ្លៃ) អ្នកផ្តល់សេវាថែទាំកុមារដែលមានសិទ្ធិរស់នៅក្នុងមណ្ឌលសិក្សា។ អ្នកអាចទូរស័ព្ទ (209) 461 -2908 ឬចូលមើល www.fracsj.org សម្រាប់ការបញ្ជូន។



Eleni Richards



Patricia Melo



Nicolette Gonzaga



Stockton Unified School District
Since 1852

701 N. Madison St.
Stockton, CA 95202
ទូរស័ព្ទ: (209) 933-7000
www.stocktonusd.net

Brian Biedermann, នាយកសាលាបណ្តុះបណ្តាល

ក្រុមប្រឹក្សាភិបាល **S t o c k t o n U n i f i e d**

Kathy Garcia, *President*

Maria Mendez, *Vice President*

Cecilia Mendez, *Clerk*

Angel Ann Flores

Lange P. Luntao

Scot McBrian

Candelaria Vargas

បោះពុម្ពផ្សាយដោយ៖

